



ꦲꦩꦶꦠꦺꦤ꧀ꦠꦺꦤ꧀

**AWIG-AWIG**

ꦲꦏꦲꦠꦠꦺꦤ꧀ꦠꦺꦤ꧀ꦠꦺꦤ꧀

**DÉSÁ ADAT PENGIANGAN**

**KAWAN**

ꦲꦏꦲꦠꦠꦺꦤ꧀ꦠꦺꦤ꧀ꦠꦺꦤ꧀

**KECAMATAN SUSUT**

ꦲꦏꦲꦠꦠꦺꦤ꧀ꦠꦺꦤ꧀ꦠꦺꦤ꧀

**KABUPATÉN**

ꦲꦏꦲꦠꦠꦺꦤ꧀ꦠꦺꦤ꧀ꦠꦺꦤ꧀

**BANGLIPROVINSIBALI**

ꦲꦏꦲꦠꦠꦺꦤ꧀ꦠꦺꦤ꧀ꦠꦺꦤ꧀ꦠꦺꦤ꧀

**TAHUN2024**

សម័ត្តសិលា

AWIG-AWIG

ក្រុងឃុំឃុំប្រាសាទបាវន

DÉSÀ ADAT PENGIANGAN KAWAN

ក្រុងឃុំឃុំប្រាសាទបាវន ភ្នំសមរាម

DESÀ PENGIANGAN KECAMATAN SUSUT

ក្រុងឃុំឃុំប្រាសាទបាវន

KABUPATÉN BANGLI

ຍັງ​ន​ສິ​ເ

MURDA CITTA

ຫ້​ປຸ​ສຸ​ຍັ​

OM Swastyastu.

ຫ້​ ເອ​ບິ​ຕູ​ຍາ​ສູ​ກ​ຍ​ສິ​ເ

OM Awighnam Astu Nama Siddhām.

ສ​ຕຸ​ສິ​ບາ​ມັ​ສິ​ເ​ບາ​ບາ​ກຸ​ງຽ​ບາ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​

Sangkaning asung kreta waranugrahan Ida Sang Hyang Widhi Wasa,

ຍາ​ບາ​ບາ​ກຸ​ງຽ​ບາ​ສິ​ເ​ບາ​ບາ​ກຸ​ງຽ​ບາ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​

mlarapan antuk gilik-saguluk citta nirmala, prasida kasurat Awig-Awig Désa Adat

ບຸ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​

**Puniki kawastanin Awig-Awig Désa Adat Pengiangan Kawan, Desa**

ກຸ​ງ​ຽ​ບາ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​

**Pengiangan, KecamatanSusut, Kabupaten Bangli.**

ເອ​ບິ​ຕູ​ຍາ​ສູ​ກ​ຍ​ສິ​ເ​

Awig-Awig pinaka bungkahing pamikukuh, sepat siku-siku, sepat gantung,

ບຸ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​

panuntun ngamargiang tata kauripan madésa adat. Awig-Awig puniki taler pinaka gegambelan

ຍິ​ເ​ພິ​ບິ​ເ​ບິ​ເ​

midabdbabin kalih nyangra kasukretan Désa Adat rauhing kulawarga pawongan,

ສາ​ກຸ​ງ​ຽ​ບາ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​

sanékatawengindharna p.rawertinnyangrajang Sang Hyang Aji Agama melarapan Tri Hita

ສາ​ກຸ​ງ​ຽ​ບາ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​

Karana miwah Sima Dresta.

ສາ​ກຸ​ງ​ຽ​ບາ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​

Sajawaning Sima Dresta, Pancasila, Undang-Undang Dasar Negara Republik

ທຸ​ກ​ຊາ​ຕິ​ຍາ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​

Indonesia 1945, tata-titi miwah Pawarah sang rumaga Guru Wisésa kaadungang jeroning Awig

ເອ​ບິ​ຕູ​ຍາ​ສູ​ກ​ຍ​ສິ​ເ​

Awig Désa Adat Pengiangan Kawan. Malarapan antuk Awig-Awig puniki, Désa Adat

ບຸ​ສິ​ເ​ພິ​ບິ​ເ​ບິ​ເ​



neranjing jeroning kakuwub Desa Adat Bali Apanaga, riantuk kantun ngemargiang dresta kuno  
 ກຽງບໍລິເວນຄຽງຄຽງຊຸດເທິງຄຽງຄຽງຊຸດເທິງຄຽງຄຽງຊຸດເທິງຄຽງຄຽງຊຸດເທິງຄຽງຄຽງຊຸດເທິງ  
 nyungsung pelinggih Ratu Bujangga indik pemargi Panca Yadnya patut nunas tirtha pamuput ring  
 ບຸນປາຍຄຽງຄຽງຊຸດເທິງ

Pawedaan Ratu Bujangga.

ບາງສາສິນຸທຸນ

Pawos2

ໜ້າບາງສາສິນຸທຸນ (ມິສິ)

- (1) Désa Adat Pengiangan Kawan ngawawa 1 (siki)  
 ທ່າວບາງສາສິນຸທຸນ  
 Banjar Adat, inggih punika:  
 ທ່າວບາງສາສິນຸທຸນ  
 Banjar Adat Pengiangan Kawan  
 ທ່າວບາງສາສິນຸທຸນ (ບິ່ງ) ທ່າວບາງສາສິນຸທຸນ
- (2) Banjar Adat Pengiangan Kawan ngawawa 4 (petang) Tempek, inggih punika:  
 ທ່າວບາງສາສິນຸທຸນ  
 ha.Tempek Kaja Kangin;  
 ທ່າວບາງສາສິນຸທຸນ  
 na.Tempek Kelod Kangin;  
 ທ່າວບາງສາສິນຸທຸນ  
 ca. Tempek Kelod Kauh;  
 ທ່າວບາງສາສິນຸທຸນ  
 ra.Tempek Kaja Kauh.

ບາງສາສິນຸທຸນ

Pawos 3

ບໍລິເວນ ທ່າວບາງສາສິນຸທຸນ (ບິ່ງ) ທ່າວບາງສາສິນຸທຸນ

Wewidangan Désa Adat Pengiangan Kawan mewates desa nyatur, inggih punika:

- ທ່າວບາງສາສິນຸທຸນ
- ha. sisi kangin: Tepi kauh Pangkung Pengiangan Kangin;  
 ທ່າວບາງສາສິນຸທຸນ

na. sisi kelod: Tanggu Désa Adat Selatnyuhan wates Carik Pengiangan Kawan.

සැමසිකාහුරුවිසිකාච්ඡුකාහුරුවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

ca.sisikauh :Tepi kangin Tukad Desa Adat Keranjangan, lan Tepi KanginTukad Desa Adat

තෙමෙහි

Basangambu,

සැමසිකාහුරුවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

ra. sisi kalér :Tanggu kelod Desa Adat Songlandaklan Tanggu Kelod Desa Adat Mancingan.

පහසාව

Pawos 4

හුරුවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

Désa Adat Pengiangan Kawan ngranjing sorohan Désa Adat Bali Apanaga antuk cihna nyungsong

වෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

Pelinggih Ratu Bujangga pinaka genah nunas tirtha pamuput Panca yadnya. Taler mawit sakeng

වෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

genah pelinggih Ida Bhatara Lingsir, duk panjakne rarud sakeng Dharmaji Karangasem jenek

වෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

makarya ngewangun turus lumbung mawit sakeng taru dadap sanan Ida Bhatara Lingsir ring

වෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

Lumbuan ketancebang, suwening kasuwe maurip lanus tur masekar Petak. Biasane taru dapdap

වෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

masekar Bang, antuk para panglingsir kabawosang kahyangan suwecan Ida Bhatara tur Parhyangan

වෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

genah punika kawastanin Pura Penataran Sari (Puseh Bale Agung) raris wewidanganya kawastanin

වෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි

Pengiangan tepi kauh suwe kasuwe mawasta Pengiangan Kawan (sumber hasil penelitian Bhawa

වෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහිවෙලාවෙහි



ឆ្នាំ ១៩៤៥ ច្បាប់ស្តីពីការប្រកាសឯកភាពនៃសភាស្រុកស្រីរាជ្យ ១៩៤៥

na. Undang-Undang Dasar Negara Republik Indonesia Tahun 1945;

ឆ្នាំ ១៩៤៥ ច្បាប់ស្តីពីការប្រកាសឯកភាពនៃសភាស្រុកស្រីរាជ្យ ១៩៤៥

ca. Nginutin Panegara Mawetata

ឆ្នាំ ១៩៤៥ ច្បាប់ស្តីពីការប្រកាសឯកភាពនៃសភាស្រុកស្រីរាជ្យ ១៩៤៥

ra. Sat acara agama Hindu

ឆ្នាំ ១៩៤៥ ច្បាប់ស្តីពីការប្រកាសឯកភាពនៃសភាស្រុកស្រីរាជ្យ ១៩៤៥

ka. Trihita Karana miwah Sad Kérti manut tatwaning Bhuwana Agung; miwah

ឆ្នាំ ១៩៤៥ ច្បាប់ស្តីពីការប្រកាសឯកភាពនៃសភាស្រុកស្រីរាជ្យ ១៩៤៥

da. Iikita utawi uger-uger sane mapaiketan ring Désa Adat anut catur dresta .

បទប្បញ្ញត្តិ ៧

Pawos 7

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសឯកភាពនៃសភាស្រុកស្រីរាជ្យ ១៩៤៥

Désa Adat Pengiangnan Kawan ngamanggehang patitis:

ឆ្នាំ ១៩៤៥ ច្បាប់ស្តីពីការប្រកាសឯកភាពនៃសភាស្រុកស្រីរាជ្យ ១៩៤៥

ha. ngukuhang miwah ngrajegang Sang Hyang Agama;

ឆ្នាំ ១៩៤៥ ច្បាប់ស្តីពីការប្រកាសឯកភាពនៃសភាស្រុកស្រីរាជ្យ ១៩៤៥

na. nginggilang tata prawertine magama Hindu manut Dresta;

ឆ្នាំ ១៩៤៥ ច្បាប់ស្តីពីការប្រកាសឯកភាពនៃសភាស្រុកស្រីរាជ្យ ១៩៤៥

ca. ngrajegang kasukretan Désa Adat miwah Krama Désa Adat, sakala-niskala.





ຂະບວນການປັບປຸງ

Adat Pengiangan Kawan.

໑) ຂະບວນການປັບປຸງກະສັດສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

(5) Awig-Awigsané kasobyahang patut ngamolihang cacumpon mlarapan saseleh Majelis Désa ຂະບວນການປັບປຸງກະສັດສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

Adat (MDA) Provinsi Bali kalih kakukuhang jeroning Paruman Agung Désa Adat ປັບປຸງກະສັດສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

Pengiangan Kawan.

໒) ຂະບວນການປັບປຸງກະສັດສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

(6) Awig-Awig sané sampun kasurat tur sampun kakukuhang jeroning Paruman Agung, ທີ່ ສາມາດສ້າງສັນສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

(7) kawigunaang ngantos sadurung kagentosin malarapan kaputusan Paruman.

໓) ຂະບວນການປັບປຸງກະສັດສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

(8) Awig-Awig sané sampun ngamolihang cacumpon MDA Provinsi Bali, miwah kakukuhang ທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

jeroning ParumanDésa Adat Pengiangan Kawan patut kadaftar-ang majeng Dinas Pemajuan ຍາມສຳເລັດຂອງການປັບປຸງກະສັດສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

Masyarakat Adat Provinsi Bali.

ບັນດາສະມາຊິກ

Palet 2

ທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

Indik PararemDésa Adat

ບາງສາມາດ

Pawos 9

໗) ບາງສາມາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

(1) Pararem inggih punika uger-uger utawi kaputusan Paruman Agung Désa Adat Pengiangan ສາມາດສ້າງສັນສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

Kawan pinaka pamargin Awig-Awig utawi pidabdab anyar miwah/ utawi nepasin wicara ຂະບວນການປັບປຸງກະສັດສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

adat utawi pikobet ring Désa Adat.

ການປັບປຸງກະສັດສາທາລະນະທາງທຳມະຊາດທີ່ມີສ່ວນຮ່ວມກັນຂອງປະຊາຊົນທີ່ມີຄວາມ

- (2) Désa Adat Pengiangan Kawan wenang nyuratang Pararem-pararem, minakadi:
  - හඳුනාගත බලතලයක් ඇති පරමාර්ථකරුන්ගේ නියෝග
  - ha. Pararem Panyacah, inggih punika Pararem sané kakaryanin tur kaanggén ngamargiang  
සේවයට
  - Awig - Awig;  
හඳුනාගත බලතලයක් ඇති පරමාර්ථකරුන්ගේ නියෝග
  - na. Pararem Pangelé, inggih punika Pararem niri utawi nyéjé sané kaanggén nabdabin sané  
නොවන බලතලයක් ඇති පරමාර්ථකරුන්ගේ නියෝග
  - durung kawilangin jeroning Awig-Awig; mwan  
හඳුනාගත බලතලයක් ඇති පරමාර්ථකරුන්ගේ නියෝග
  - ca. Pararem Panepas Wicara ,inggih punika Pararem sané kakaryanin tur kaanggén tata-titi  
නියෝගයක් ඇති පරමාර්ථකරුන්ගේ නියෝග
  - nepas wicara inggihan manut Awig-Awig utawi manut kawéntenan/ dresta.  
නියෝගයක් ඇති පරමාර්ථකරුන්ගේ නියෝග
- (3) Pararem kasurat manut pabuat sané kakaryanin olih angga Sabha Désa, Kerta Désa, Prajuru  
නියෝගයක් ඇති පරමාර්ථකරුන්ගේ නියෝග
- (4) Désa Adat, Krama desa mwan Banjar Adat, rauhing utusan krama.  
නියෝගයක් ඇති පරමාර්ථකරුන්ගේ නියෝග
- (5) Daging Pararem patut nganutin daging Awig-Awig utawi ilikita sané mamargi, tur nénten  
නියෝගයක් ඇති පරමාර්ථකරුන්ගේ නියෝග  
matinjakan sareng ilikita-ilikita Negara Kesatuan Republik Indonesia.  
නියෝගයක් ඇති පරමාර්ථකරුන්ගේ නියෝග
- (6) Pararem kawigunaang jantos sadurung kagentosin antuk Pararem anyar sané kaputusang olih  
නියෝගයක් ඇති පරමාර්ථකරුන්ගේ නියෝග  
Paruman.  
නියෝගයක් ඇති පරමාර්ථකරුන්ගේ නියෝග
- (7) Pararem patut ka-daftar-ang majeng Dinas Pemajuan Masyarakat Adat Provinsi Bali.

පළමු කොටස  
Palet 3  
නියෝගයක් ඇති පරමාර්ථකරුන්ගේ නියෝග  
Indik Uger-Uger Tiosan DésaAdat

ບາງສາສິນທັງໝົດ

**Pawos 10**

ສາທາລະນະສິນທັງໝົດທຸກໆສາທາລະນະສິນທັງໝົດທີ່ຖືກສ້າງຂຶ້ນໂດຍບັນດາບຸກຄົນທີ່ເຮົາເຮົາ

Sahananing pabuat sané dereng kaingkup ring Awig-Awig miwah ring Pararem Désa Adat

ບໍ່ຖືກສ້າງຂຶ້ນໂດຍສາທາລະນະສິນທັງໝົດທີ່ຖືກສ້າງຂຶ້ນໂດຍບັນດາບຸກຄົນທີ່ເຮົາເຮົາ

Pengiangnan Kawan wenang kakaryanang tur kasuratang antuk Uger-Uger tiosan Désa Adat,

ສາທາລະນະສິນທັງໝົດທີ່ຖືກສ້າງຂຶ້ນໂດຍບັນດາບຸກຄົນທີ່ເຮົາເຮົາ

minakadi Pasuara, Kaputusan Prajuru Désa Adat, miwah sane tiosan.



Umanis Wuku Watugunung/Rahina Saraswati

ຫຼ້າສາຍງາຕາກຊາເຂດເອກະພັນ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

(2) Kahyangan Désa Adat Pengiangnan Kawan manut angka (1) kaempon tur kaprebéyanin olih ເຂດເອກະພັນ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

Krama Désa Adat Pengiangnan Kawan miwah olih-olihan saking pikolih utsaha Désa Adat ບໍ່ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

Pengiangnan Kawan, minakadi LPD ,BUPDA, pacingkremen, saha dana punia, miwah ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

ທີ່ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

ngamong karang ayahan desa, tegal utawi miwah carik.

ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

na. Pura Dalem Setra lan Pura Prajapati kaempon olih krama Bala Angkep utawi ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

krama Banjar Adat sane kantun majangkepan.

ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

ca. Pura Catur Bhuana kaempon olih krama Bala Angkep utawi ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

krama Banjar Adat sane kantun majangkepan.

ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

ra. Pura Dalem Pingit lan Subak Abian Jeruk kaempon olih krama ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

Pangarep tegal ayahan munduk Jeruk.

ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

ka. Pura Subak Pengiangnan Kawan kaempon olih krama Subak sane ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

maduwe Carik ring Pengiangnan Kawan.

ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ ຫຼ້າສາຍງາຕາກຊາ

(3) Satunggil Tilem kamargiang caru Sasih ngesasih manut upakara Rogha Sangara Bhumi.

១) ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ  
 (4) Nemonin Sasih Kaulu kamargiang Caru Manca sata mekalung ring tanggung Desa kaler tur  
 ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

ring tangun desa Kelod caru Godel.

១) ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

(5) Éédan Tawur Kasanga Désa Adat Pengiangnan Kawan:

ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

ha. Nepék Tilem Kasanga kamargiang ngeriin melasti utawi makiis nemonin panglong ping  
 មិវាហនៃសមាគមនៃសាលាព្រះមហាក្សត្រ

telulas miwah anut kawentenan.

ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

na. Pamastian lan Pakiisan kamargiang ring panglong ping 13 utawi manut kawéntenan.

ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

ca. Puput ngamargiang Pamastian utawi Pakiisan, pralinggan Ida Bhatara Pura Kahyangan  
 ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

Désa sami kalinggihang ring Pura Bale Agung katuran bakti marempah panyangra anut  
 pararem;

ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

ra. Puput katuran aci/bakti, pralinggan Ida Batara Pura Kahyangan Désa sami tedun Budal  
 ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

ke soang-soang kahyangan masineb.

ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

ka. Rikala Tilem Kesanga kamargiang tawur agung ring pempatan antuk caru  
 manca sata meri belang kalung;miwah

ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

da. Nepék galah sandyakala kamargiang mabuu-buu olivh Krama sawewidangan Désa Adat  
 ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

miwah ring soang-soang pakarangan.

ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

ta. Ring pinanggal apisan sasih Kedasa kemargiang Nyepi Sipeng ngawit jam 06.00 semeng  
 មិវាហនៃសមាគមនៃសាលាព្រះមហាក្សត្រ

ngantos benjangnyane ring pinanggal ping kalih jam 06.00 semeng. Krama Desa makasami  
 ភិក្ខុវិទូសមាគមនៃសាលាព្រះមហាក្សត្រ

ngemargiang Catur Brata penyepian anut ajah agama Hindu tur yening wenten tungkas keni

pamidanda manut pararem.

ບາງສາມີໂຕ້ຕຽງ

Pawos12

ບູຊາຍາງບາງສາມີໂຕ້ຕຽງ ມີກຳລັງບູຊາຍາງ ຍິບຸກສາຍາງ ບໍ່ແກ່ສາຍາງ ຍິບຸກສາຍາງ ບໍ່ແກ່ສາຍາງ ຍິບຸກສາຍາງ ບໍ່ແກ່ສາຍາງ  
Punia marupa atos, sesangi, piranti uparengga, miwah sakaluwirnya sakeng krama majeng ring  
ສາຍາງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ  
Pura Kahyangan Tiga Utawi Kahyangan Désa patut kedruwénang olih Désa Adat, tur kasuratang  
ກຳລັງບູຊາຍາງ ບາງສາມີໂຕ້ຕຽງ

olih Prajuru Pura Kahyangan soang-soang anut amongan.

ບາງສາມີໂຕ້ຕຽງ

Pawos13

ກຳລັງບູຊາຍາງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ

(1) Krama Désa Adat Pengiangan Kawan utawi pamedek patut ngupadi kasucian kalih  
ບາງສາມີໂຕ້ຕຽງ

kasukretan Pura Kahyangan antuk:

ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ

ha. nyaga karesikan pura;

ສາຍາງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ

na. mabusana adat ka pura sané anut tur pantes manut dresta Bali;

ສາຍາງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ

ca. nangun upakara miwah upacara manut dresta Bali;

ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ

ra. mabaos miwah maparilaksana sane patut anut dresta.

ສາຍາງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ

ka. yening gotong royong mabusana anut pituduh prajuru.

ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ

(2) Sané tan kalugra ngranjing ka Pura sadurung sengker, inggih punika:

ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ

ha. sang sebel ring raga,minakadi:sangkaning ngraja sesampun mabresih.

ສາຍາງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ ບາງສາມີໂຕ້ຕຽງ







ꦏꦿꦩꦸꦠꦮꦶꦥꦩꦺꦝꦏꦱꦤꦺꦏꦫꦏꦲꦸꦤꦒꦮꦺꦏꦮꦺꦤꦸꦠꦮꦶꦏꦏꦺꦤꦶꦢꦫꦒꦮꦶꦤꦁꦏꦮꦺꦤꦸ

(3) Krama utawi pamedek sané karauhan ngawé kawon utawi kacenidra ngawinang kawon,

ꦥꦠꦸꦏꦏꦶꦥꦶꦤꦠꦺꦤꦩꦤꦸꦥꦫꦫꦺꦩ

patut kapintonin manut pararem.

ꦥꦠꦸꦏꦏꦶꦥꦶꦤꦠꦺꦤꦩꦤꦸꦥꦫꦫꦺꦩ

**Palet 2**

ꦲꦶꦏꦶꦥꦩꦁꦏꦸ

**Indik Pamangku**

ꦥꦮꦺꦴꦱꦶꦥꦮꦺꦴꦱ

Pawos15

ꦏꦿꦩꦸꦠꦮꦶꦥꦩꦺꦝꦏꦱꦤꦺꦏꦫꦏꦲꦸꦤꦒꦮꦺꦏꦮꦺꦤꦸꦠꦮꦶꦏꦏꦺꦤꦶꦢꦫꦒꦮꦶꦤꦁꦏꦮꦺꦤꦸ

(1) Soang - soang Pura Kahyangan emponan Désa Adat Pengiangnan Kawan, patut ngadegang pamangkunyané.

ꦏꦿꦩꦸꦠꦮꦶꦥꦩꦺꦝꦏꦱꦤꦺꦏꦫꦏꦲꦸꦤꦒꦮꦺꦏꦮꦺꦤꦸꦠꦮꦶꦏꦏꦺꦤꦶꦢꦫꦒꦮꦶꦤꦁꦏꦮꦺꦤꦸ

(2) Pamangku Pura Kahyangan emponan Désa Adat Pengiangnan Kawan kaadegang antuk:

ꦲꦶꦏꦶꦥꦩꦁꦏꦸꦥꦫꦫꦺꦩꦸꦠꦮꦶꦥꦩꦺꦝꦏꦱꦤꦺꦏꦫꦏꦲꦸꦤꦒꦮꦺꦏꦮꦺꦤꦸꦠꦮꦶꦏꦏꦺꦤꦶꦢꦫꦒꦮꦶꦤꦁꦏꦮꦺꦤꦸ

ha. Nyanjan utawi masemurang, soang-soang mapiteges mapinunas ring ajeng pura utawi  
ꦲꦶꦏꦶꦥꦩꦁꦏꦸꦥꦫꦫꦺꦩꦸꦠꦮꦶꦥꦩꦺꦝꦏꦱꦤꦺꦏꦫꦏꦲꦸꦤꦒꦮꦺꦏꦮꦺꦤꦸꦠꦮꦶꦏꦏꦺꦤꦶꦢꦫꦒꦮꦶꦤꦁꦏꦮꦺꦤꦸ

ring balian sonteng, lan sepenunggilannya;

ꦏꦿꦩꦸꦠꦮꦶꦥꦩꦺꦝꦏꦱꦤꦺꦏꦫꦏꦲꦸꦤꦒꦮꦺꦏꦮꦺꦤꦸꦠꦮꦶꦏꦏꦺꦤꦶꦢꦫꦒꦮꦶꦤꦁꦏꦮꦺꦤꦸ

na. Turunan utawi ngewaris/gelilik lesung;

ꦏꦿꦩꦸꦠꦮꦶꦥꦩꦺꦝꦏꦱꦤꦺꦏꦫꦏꦲꦸꦤꦒꦮꦺꦏꦮꦺꦤꦸꦠꦮꦶꦏꦏꦺꦤꦶꦢꦫꦒꦮꦶꦤꦁꦏꦮꦺꦤꦸ

ca. Kacatri, kapilih, kadolat, olih Krama Desa Adat, utawi Masrana lekesan.

ꦏꦿꦩꦸꦠꦮꦶꦥꦩꦺꦝꦏꦱꦤꦺꦏꦫꦏꦲꦸꦤꦒꦮꦺꦏꦮꦺꦤꦸꦠꦮꦶꦏꦏꦺꦤꦶꦢꦫꦒꦮꦶꦤꦁꦏꦮꦺꦤꦸ

(3) Tan kawenangan kaangen Pamangku prade ngadegang malarapan dadolatan utawi ngawaris, yening:

ꦲꦶꦏꦶꦥꦩꦁꦏꦸꦥꦫꦫꦺꦩꦸꦠꦮꦶꦥꦩꦺꦝꦏꦱꦤꦺꦏꦫꦏꦲꦸꦤꦒꦮꦺꦏꦮꦺꦤꦸꦠꦮꦶꦏꦏꦺꦤꦶꦢꦫꦒꦮꦶꦤꦁꦏꦮꦺꦤꦸ

ha. Ceda angga lan ceda budi (rarincikan cedaangga lan ceda budi manut pararem);

គា. សន្តិវង្សិណ្ណិយោសិកា ក្រុមប្រឹក្សាភិបាលក្រុង

na. Sakit ila, ayan, buduh wiadin edan;

សា. មាតិកាចិត្តខ្មៅព្រៃសាប្បុរសភាពប្រឆាំងនឹងការបំប្លែងប្រជាជន

ca. sane sinanggeh madrebe kasucian urip tan becik (manut pararem).

៣. សម្រាប់បំប្លែងប្រជាជនឲ្យមានជីវិតស្រស់ស្អាតតាមប្រពៃណី

(4) Sasulur pamargi yadnya tur nitenin ngajegang keheningan pamangku sajangkepanyane kasurat ring pararem.

១. ប្រកាសស្រាប់នៃប្រពៃណី

(5) Prabeya kepemangkuan:

ហា. ឧទ្ទិសដល់ការប្រើប្រាស់ប្រពៃណីសម្រាប់ការងារកសិកម្ម  
ha. Madiksa widhi (ngawintenin) kamargiang lan prabeanyane kasanggra antuk sang  
បញ្ជីប្រកាសសម្រាប់ប្រពៃណី

ngadengang utawi pangempon pura soang-soang;

គា. បំប្លែងប្រជាជនឲ្យមានជីវិតស្រស់ស្អាតតាមប្រពៃណី

na. Pamargi pitra Yadnya pelebon riwekas kamargiang manut ring pararem.

៤. បញ្ជីប្រកាសសម្រាប់ប្រពៃណីសម្រាប់ការងារកសិកម្មសម្រាប់ប្រជាជន

(6) Pamangku patut ngamanggehang sesananing kapamangkuaan, luire : tan wenang ajejuden,

ក្រសួងសុខាភិបាល ក្រសួងយុវជន និងកីឡា ក្រសួងស្ថាប័នស្រាវជ្រាវ និងសិក្សាស្រាវជ្រាវ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

mamitra ngalang, ngamargining sumpah/cor, nusta/mamandung, nginum inuman keras ngatos

បរិស្ថានសង្គម និងបរិស្ថានធម្មជាតិ ក្រសួងស្ថាប័នស្រាវជ្រាវ និងសិក្សាស្រាវជ្រាវ

mabuk miwah siosan sane kabawos (asta dusta), yening kapurug keni pamidanda manut pararem tur kanorayang dados pamangku.

ប្រកាស ២៤  
Pawos16

គា. ស្រាប់នៃប្រពៃណីសម្រាប់ប្រជាជន

(1) Swadharmaning Pamangku,inggih punika:

ហា. ក្រុមប្រឹក្សាភិបាលស្រុកស្រាវជ្រាវស្រុកស្រាវជ្រាវ

ha. Ngenterang upakara yadnya utawi ngastawayang yadnya ring kahyangan amongannya soang-soang

គា. បំប្លែងប្រជាជនឲ្យមានជីវិតស្រស់ស្អាតតាមប្រពៃណី

na. wenang ngenterang yadnya lan ngastawayang ring sajeroning pakubon Desa Adat Pengiangan Kawan;

សា. ក្រុមប្រឹក្សាភិបាលស្រុកស្រាវជ្រាវស្រុកស្រាវជ្រាវ

ca. Tan wenang salab-sulub, yan mamuurug, wenang pamangku inucap nyepuh raga.

ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ

(2) Pade sinalih tunggil pamangku kahyangan tiga kapiambeng, kengin nyelang pamangku ၵဧတေတေဃာသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ

kahyangan tiga utawi kayangan desa tiosan, utawi nuur sang sulinggih

ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ

(3) Prade wenten pamangku sampun ngayah ring pura sajeroning yadnya raris wenten

ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ  
kulawargannyane padem utawi seda lan ngembasan putra, pamangku inucap tan keneng ဣပ္ပဂဟသမိန္ဒရံ

cuntaka, sakewanten mangdane jenek ring genah suci salami yadnya mamargi.

ပဟဗမိလ်ဗျာ

Pawos 17

ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ

(1) Pradé pamangku keni ujar ala miwah/utawi ulah ala, patut maprayascitta, tur sang sane ဣပ္ပဂဟသမိန္ဒရံ

nganinan ujar miwah/utawi ulah ala inucap patut katiwakin pamidanda manut pararem.

ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ

Pamangku sané mabukti parisolah paraning laku, nilar sasana, tan wenang kasepuh malih tur ဣပ္ပဂဟသမိန္ဒရံ

patut kausan malarapan kaputusan Paruman.

ပဟဗမိလ်ဗျာ

Pawos 18

ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ

Olih-olihan Pamangku:

ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ ဣပ္ပဂဟသမိန္ဒရံ

ha. Sinalih tunggil patias utawi olih-olihan pamangku, luput patedunan sajawaning yadnya ဣပ္ပဂဟသမိန္ဒရံ  
ring kahyangan Tiga lan Desa, luput rerampen, luput kasinoman arah lan kasinoman wali/  
karya;













ស្ងប់មនីបត្តិហើត្រឡប់ប្រាហុបត្តិក្នុងនិរតិវិញពិប្រិះ

Swadharmaning lan tatengenan karma prade wenten sinalih tunggil lina:

ក្រុមសំភាគស្តីទៅបទព្រះ

(1) Sang kaduhkita patut:

ហ្ន៎ក្រុមសំភាគស្តីទៅបទព្រះក្នុងនិរតិវិញពិប្រិះ

ha. Nyadokang ring Bandesa adat tur nunasang tatimbang ring kawentenannyane

ក្រុមសំភាគស្តីទៅបទព្រះក្នុងនិរតិវិញពិប្រិះ

na. Prade jaga kependem tur sampun polih pangwak saking Bandesa Adat raris nyuwrayang

ក្រុមសំភាគស្តីទៅបទព្រះ

gendongan cihna kacutakan jagat.

ក្រុមស្ងប់មនីបត្តិហើត្រឡប់ប្រាហុបត្តិក្នុងនិរតិវិញពិប្រិះ

(2) Swadarmaning Krama Desa Adat

ហ្ន៎ក្រុមសំភាគស្តីទៅបទព្រះក្នុងនិរតិវិញពិប្រិះ

ha. Bandesa/ wakilnya patut maritatas sang kaduhkitan indik pamargi sane pacang

ក្រុមសំភាគស្តីទៅបទព្រះក្នុងនិរតិវិញពិប្រិះ

kemarginin, napike jaga kapendem, makingsan rihin utawi ngelantur keabenang.

ក្រុមសំភាគស្តីទៅបទព្រះក្នុងនិរតិវិញពិប្រិះ

na. ri sampun pada adung bebawos makalihan, raris Bandesa mutusang pemargi:

- ប្រាហុបត្តិក្នុងនិរតិវិញពិប្រិះ
- Prade kapendem pamargine manut pararem
- ប្រាហុបត្តិក្នុងនិរតិវិញពិប្រិះ
- Prade keabenan pamargine manut pararem

ក្រុមសំភាគស្តីទៅបទព្រះក្នុងនិរតិវិញពិប្រិះ

(3) Tan kengin ngelelet sawa langkungan ring 7 (pitung) rahina saking padem, prade mamurug keni pamidanda manut pararem.

ក្រុមសំភាគស្តីទៅបទព្រះក្នុងនិរតិវិញពិប្រិះ

(4) Tan kalugra nginepang bangbang, prade kapurug keni danda manut pararem.

ក្រុមសំភាគស្តីទៅបទព្រះក្នុងនិរតិវិញពិប្រិះ







ສາບບຸກຄົນທີ່ເຫຼືອຈາກສິ່ງທີ່ກວາດຂ້າງເຖິງເຖິງສາຍຊີວິດສາມີ

petemuning kama bang kalawan kama petak sejeroning goa garbaning ibu, jantos lampus riwekas.

ຫຼື ກູບສາກບຸກຄົນທີ່ເຫຼືອຈາກສາຍຊີວິດສາມີ

(2) Upacara/upakara manusa yadnya ,luwiré:

ບາຍເທົ່າທີ່ເຮົາເຮັດກຳລັງເຮັດສິ່ງທີ່ເຮົາເຮັດບຸກຄົນທີ່ເຫຼືອ”ທີ່ເທົ່າທີ່ເຮົາ”

ha. magedong-gedongan kamargiang duk biangne ngarempini (3 Sasih);

ສາຍຊີວິດສາມີກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ

na.Duk sang Kamereka Medal;

ສາຍຊີວິດສາມີກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ

ca.Kepus odel (Lepas awon);

ກຳລັງເຮັດບຸກຄົນທີ່ເຫຼືອສາຍຊີວິດສາມີ

ra. Sengker roras rahina sakeng wetu;

ສາຍຊີວິດສາມີກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ”13 ວັນ”

ka.tutug kambuhan (42 hari);

ສາຍຊີວິດສາມີກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ”1 ວັນ”

da.Nigang Sasih (105 hari);

ບາຍເທົ່າທີ່ເຮົາເຮັດບຸກຄົນທີ່ເຫຼືອກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ”ກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ”

ta. Pawetuan utawi oton (ri sampun mayusa 6 sasih)

ສາຍຊີວິດສາມີກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ”ກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ”

sa. Tutug kelih (ngarajasawala lan ngerajasinga);

ບາຍເທົ່າທີ່ເຮົາເຮັດບຸກຄົນທີ່ເຫຼືອ

wa. Matatah (mapedes)

ບາຍເທົ່າທີ່ເຮົາເຮັດບຸກຄົນທີ່ເຫຼືອ

la. Mawiwahan

ບາຍເທົ່າທີ່ເຮົາເຮັດບຸກຄົນທີ່ເຫຼືອ

ma. mawinten

ຫຼື ກູບສາກບຸກຄົນທີ່ເຫຼືອຈາກສາຍຊີວິດສາມີກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ”ກຳລັງເຮັດບຸກຄົນທີ່ເຫຼືອ”

(3) Upacara/upakara inucap kangkat kalasanayang nista, madya lan utama manut sastra agama

ຍິບຮຸ້ນສາມີ

saha catur dresta miwah sima.

ហិរញ្ញវត្ថុ  
Indik BhutaYadnya

បុរាណវិទ្យា  
Pawos 28

ក្រុមហ៊ុនហិរញ្ញវត្ថុក្នុងសហគមន៍កំណើននៃសេដ្ឋកិច្ចជាតិដើម្បីគាំទ្រកិច្ចការសេដ្ឋកិច្ចជាតិ

- (1) Bhuta yadnya inggih punika upacara-upacara pabiyakalan ring Ibu Pertiwi mwanng មិច្ឆាហិរញ្ញវត្ថុ

kahyangan, sarwaprani, miwahring sarwabhuta.

ក្រុមហ៊ុនសេដ្ឋកិច្ចជាតិកំណើននៃសេដ្ឋកិច្ចជាតិ

- (2) Upacara-upacara pabiyakalan ring sarwa prani, inggih punika:

ហិរញ្ញវត្ថុក្នុងសហគមន៍កំណើននៃសេដ្ឋកិច្ចជាតិ "សេដ្ឋកិច្ចជាតិកំណើននៃសេដ្ឋកិច្ចជាតិ"

ha.ring sarwa tumuwuh rikala Tumpek Pagatag ( Saniscara Kliwon Wariga)

ក្រុមហ៊ុនសេដ្ឋកិច្ចជាតិកំណើននៃសេដ្ឋកិច្ចជាតិ "សេដ្ឋកិច្ចជាតិកំណើននៃសេដ្ឋកិច្ចជាតិ"

na.ring sarwa ingon-ingon rikala tumpek Kandang (saniscara Kliwon Uye)

ក្រុមហ៊ុនសេដ្ឋកិច្ចជាតិកំណើននៃសេដ្ឋកិច្ចជាតិ

ra. Upacara pakala-kalan manusa manut wiguna kabaaos pabiakala.

ក្រុមហ៊ុនសេដ្ឋកិច្ចជាតិកំណើននៃសេដ្ឋកិច្ចជាតិដើម្បីគាំទ្រកិច្ចការសេដ្ឋកិច្ចជាតិ

- (3) Upacara-upacara pabiyakalaan ring Ibu Pertiwi miwah kahyangan miwah ring sarwa bhuta មិច្ឆាហិរញ្ញវត្ថុ

kawastanin macaru, minakadi ipun:

ហិរញ្ញវត្ថុសេដ្ឋកិច្ចជាតិ

ha.Ékasata (caru brumbun);

ក្រុមហ៊ុនសេដ្ឋកិច្ចជាតិ

na.Panca sata;

ក្រុមហ៊ុនសេដ្ឋកិច្ចជាតិ

ca. Panca sanak;

ក្រុមហ៊ុនសេដ្ឋកិច្ចជាតិ

ra. Rsi Gana;

ក្រុមហ៊ុនសេដ្ឋកិច្ចជាតិ

ka. Tawur Agung;





Na. Amati Karya: tan kengin nyambut karya

ស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

Ca. Amati lelanguan : tan kengin maoneng-onengan, masuara goro lan sapanunggilannya

ស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

Ra. Amati Lelungan : tan kengin melancaran merika-meriki

ស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

(6) Prajuru patut nabdabin ngamargiang patelik desa/pacalang mangda desane trepti ngamargiang

ស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

catur brata panyepian saking semeng ngatos benjang semengne (24 jam), prade kapurug patut keni danda manut pararem;

ស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

(7) Ri wusan rahina nyepi benjangne kawastanin ngembak geni maka cihna pangawit icaka

ស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

warsa, tur soang-soang krama patut ngaksama (Dharma Santi).

ស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

(8) Prade wenten cihna kadurmengalan jagat, bandesa Desa Adat masikiang sareng

ស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

pamangku digelis ngutsahayang pamarisudha nunasang ring sang sulinggih

ស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

(9) Bacakan pecaruan tiosan manut pabuat desa sajangkepnane kasurat ring pararem.

បញ្ជូនដំបៅ

**PANCAMA SARGAH**

សូត្រទេវតាប្រាសាទនៃនិរតិភូមិស្រីហ្មមទេវតា

**SUKRETA TATA PAWONGAN**

បញ្ជូនដំបៅ

**Palet 1**

ហិរ្សិក្ខុយ

**Indik Krama**

បញ្ជូនដំបៅ

Pawos30



ka. Krama Banjar Dalem : sahanan warga sane sampun marabin, tur maagama Hindu, saha

jenek ring Desa Adat Pengiangan Kawan, nyungkemin utawi ngempon Pura Dalem Setra,

sahyung baka

Pura Prajapati lan Pura Catur Bhuwana

da. Krama Banjar Pangepog : Krama Banjar Dalem sane mekrama Desa Pangepog, pamargi

lan tategenan manut pararem.

ta. Krama Dalem Pingit Jeruk, sahanan warga sane maderbe tanah ayahan ring munduk

Jeruk Pengiangan Kawan, saha patut nyungkemin utawi ngempon Pura Dalem Pingit Jeruk.

sa. Krama Dalem Pingit Jeruk samade, karma wit ngibah, ngidih, nyepih numas lan

sapanunggilannya apahan tanah ring munduk jeruk.

wa. Krama Dalem Pingit Jeruk Pangepog : karma ngibah, ngidih, nyepih numas lan

sapanunggilannya apahan tanah ring munduk jeruk, sakewanten melinggih ring dura

desa Desa Adat Pengiangan Kawan, tur sampun makrama Desa Pakraman ring

genahne melinggih, indik pamargi lan tategenan manut pararem;

la. Krama Penyangki yening oka Purusa sampun mawiwaha tur wusan makrama.

ma. Krama Pengele inggih punika krama sane balu, truna tua bajang tua, miwah alit-alit

sadurung ngeranjing krama daa truna.

indik pamargi lan tategenan manut pararem;

indik pamargi lan tategenan manut pararem;

indik pamargi lan tategenan manut pararem;

indik pamargi lan tategenan manut pararem;

indik pamargi lan tategenan manut pararem;

indik pamargi lan tategenan manut pararem;

indik pamargi lan tategenan manut pararem;

indik pamargi lan tategenan manut pararem;







ບາງໂຮງຮຽນກຳລັງມີການສຶກສາເຖິງບັນຫານີ້

ha. Patut ngaturan ayahan ke Desa Adat;

ສາມາດຈັດການບັນຫານີ້ໄດ້ດ້ວຍວິທີທີ່ຖືກຕ້ອງ

na. Tan polih pah-pahan padruwe Desa Adat;

ສາມາດຈັດການບັນຫານີ້ໄດ້ດ້ວຍວິທີທີ່ຖືກຕ້ອງ ທີ່ບໍ່ມີການສູນເສຍຄ່າໃຊ້ຈ່າຍທີ່ເກີດຂຶ້ນ

ca. Sane nyangki ring paruman/pasangkepan/pasamuan wantah nyaurin bacakan manten

ມາເບິ່ງສິ່ງທີ່ກຳລັງເກີດຂຶ້ນ ແລະ ຈຳນວນຄົນທີ່ມີສ່ວນຮ່ວມງານ ທີ່ມີຄວາມສຳຄັນ ແລະ ຄວາມສຳຄັນ

prade ngelakuang, sajawaning katunasin panuntun krama dados tokoh utawi mantan

ບັນດາຄົນທີ່ມີສ່ວນຮ່ວມງານ

prajuru adat kangkat mapica pidabdab jagat.

ບາງໂຮງຮຽນກຳລັງມີການສຶກສາເຖິງບັນຫານີ້ ທີ່ມີຄວາມສຳຄັນ ແລະ ຄວາມສຳຄັນ

ra. Prade kantun melinggih ring Desa Adat Penganan Kawan tetep polih pasayuban sajeroning ala ayu;

ສາມາດຈັດການບັນຫານີ້ໄດ້ດ້ວຍວິທີທີ່ຖືກຕ້ອງ ທີ່ບໍ່ມີການສູນເສຍຄ່າໃຊ້ຈ່າຍທີ່ເກີດຂຶ້ນ

ka. Prade wusan makrama tur mangingsir ke dura desa sangkaning rahayu, polih ilikita bukti

ທາງການທີ່ຖືກຕ້ອງ ແລະ ຄວາມສຳຄັນ

patilar sakeng Bandesa Adat kalih Kelihan Dinas.

ບາງໂຮງຮຽນກຳລັງມີການສຶກສາເຖິງບັນຫານີ້

Pawos 33

ສາມາດຈັດການບັນຫານີ້ໄດ້ດ້ວຍວິທີທີ່ຖືກຕ້ອງ ທີ່ບໍ່ມີການສູນເສຍຄ່າໃຊ້ຈ່າຍທີ່ເກີດຂຶ້ນ

(1) Tategenan miwah Swadharmaning Krama Désa Adat, luwiré:

ບາງໂຮງຮຽນກຳລັງມີການສຶກສາເຖິງບັນຫານີ້ ທີ່ມີຄວາມສຳຄັນ ແລະ ຄວາມສຳຄັນ

ha. Krama Desa Ngarep Mepek keni urunan, papeson miwah ayahan mamungkul manut pararem;

ສາມາດຈັດການບັນຫານີ້ໄດ້ດ້ວຍວິທີທີ່ຖືກຕ້ອງ ທີ່ບໍ່ມີການສູນເສຍຄ່າໃຊ້ຈ່າຍທີ່ເກີດຂຶ້ນ

na. Krama Desa Ngarep Semade keni urunan, papeson, miwah ayahan manut pararem;

ສາມາດຈັດການບັນຫານີ້ໄດ້ດ້ວຍວິທີທີ່ຖືກຕ້ອງ ທີ່ບໍ່ມີການສູນເສຍຄ່າໃຊ້ຈ່າຍທີ່ເກີດຂຶ້ນ

ca. Krama Desa Semade keni urunan, papeson, miwah ayahan manut pararem;

ບາງໂຮງຮຽນກຳລັງມີການສຶກສາເຖິງບັນຫານີ້ ທີ່ມີຄວາມສຳຄັນ ແລະ ຄວາມສຳຄັນ

ra. Krama Desa Pangecog keni urunan, papeson, miwah ayahan manut pararem;

ສາມາດຈັດການບັນຫານີ້ໄດ້ດ້ວຍວິທີທີ່ຖືກຕ້ອງ ທີ່ບໍ່ມີການສູນເສຍຄ່າໃຊ້ຈ່າຍທີ່ເກີດຂຶ້ນ







ហូទាមិស្រមពេបូប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

patut wenten Krama Desa Ngarep Mepek utawi Krama Ngarep Semade sane ngerobang, indik swadarma lan swadikara manut pararem;

គ្រាស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

na. Krama Tamiu sane sampun majangkepeng jenek lanang lan istri ring Desa Adat តាមិស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

Pengiangan Kawan langkung ring 3 Sasih patut ngaranjing makrama Banjar Dinas lan ពេបូប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

mangde wenten Krama Desa Ngarep Mepek utawi Krama Desa Ngarep Samade sane ngerobang. Indik pamargi lan tategenan manut pararem.

គ្រាស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

(3) Tamiu inggih punika warga sane tan maagama Hindu, jenek napkala ring Desa Adat

ស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

Pengiangan Kawan utawi tamiu sane meagama Hindu tan jenek ring Pengiangan Kawan សារមន្ត្រីហូទាមាបូមិ

Kawentenan Tamiu Luwire:

ហូទាមិស្រមពេបូប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

ha. Tamiu sane dereng majangkepeng jenek langkung ring 3 sasih, kerob dinas lan sampun

សារមន្ត្រីហូទាមាបូមិ តាមិស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

majangkepeng jenek lanang istri ring Desa Adat Pengiangan Kawan langkung ring 3 sasih ហូទាមិស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

patut ngaranjing makrama banjar dinas lan pastika wenten Krama Desa Mepek utawi Desa មន្ត្រីហូទាមាបូមិ

Ngarep Semade sane ngerobang. Indik swadarma lan swadikara manut pararem;

គ្រាស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

na. Krama dura Desa ngawangun usaha tur jenek ring Desa Adat Pengiangan Kawan patut មន្ត្រីហូទាមាបូមិ តាមិស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

ngaranjing makarama Banjar Adat utawi Banjar Dinas, indik pamargi lan tategenan manut pararem;

គ្រាស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

ca. Krama Dura Desa ngawangun usaha nanging ten jenek ring Desa Adat Pengiangan ហូទាមិស្រមពេប្រិមាមុខមាតិកាព្រះហិណ្ឌូស្រដៃមេស្រដៃសារមន្ត្រីហូទាមាបូមិ

Kawan, patut nawur upeti wulanan utawi atos, agung alit upetine/atos/punia manut



ha. Patajuh/Pangliman pinaka Wakil Bandesa Adat matunggilan dados Kelihan Desa Pura  
ບູນິຊຸກທາງທະວີບາດ

Panataran, Puseh, Bale Agung;

ກຳມະການ/ບູນິຊຸກທາງທະວີບາດຂອງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

na. Patajuh /Panglima Alitan Desa Adat matunggilan dados Kelihan Dalem Pingit Jeruk;

ສາມາດເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງໃນພາຍໃນສະໜອງການປະຕິບັດ

ca. Penyarikan Desa Adat pinaka juru surat tur matunggilan dados Kelihan Banjar Dalem;

ການປະກາດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງກັນລະຫວ່າງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

ra. Panyarikan Desa Adat Alitan matunggilan dados Panyarikan Dalem Pingit Jeruk;

ກຳມະການ/ບູນິຊຸກທາງທະວີບາດຂອງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

ka. Pasedhan/ Patengen pinaka juru raksa Desa Adat tur matunggilan dados Panyarikan Desa

ບູນິຊຸກທາງທະວີບາດ

Pura Panataran, Puseh Bale Agung;

ກຳມະການ/ບູນິຊຸກທາງທະວີບາດຂອງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

da. Pasedhan/ Patengen Alitan pinaka juru raksa Desa Adat tur matunggilan dados Panyarikan

ທະວີບາດ/ທະວີບາດສະຫຼຸບຂໍ້ຕົກລົງ

Krama Banjar Dalem/Banjar Suka Duka;

ກຳມະການ/ບູນິຊຸກທາງທະວີບາດຂອງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

ta. Bandesa, Prajuru Desa lan Prajuru pangeromba kaangkat kasudi malih sadereng mayusa anut pararem;

ສາມາດເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງກັນລະຫວ່າງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

sa. Tata cara ngadegang Bandesa lan Prajuru Desa Adat manut pararem.

ກຳມະການ/ບູນິຊຸກທາງທະວີບາດຂອງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

(2) Bandesa, Prajuru Desa Adat ring sajeroning ngeterang pamargi adat karomba olih prajuru pangeromba luwire:

ກຳມະການ/ບູນິຊຸກທາງທະວີບາດຂອງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

ha. Kelian lan Payarikan Sekaa Gong;

ກຳມະການ/ບູນິຊຸກທາງທະວີບາດຂອງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

na. Kelian lan Panyarikan Sekaa Baris;

ສາມາດເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງກັນລະຫວ່າງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

ca. Kelian lan Panyarikan Pacalang;

ການປະກາດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງກັນລະຫວ່າງພະຍາຍາມເຮັດໃຫ້ມີຄວາມສະຫງົບສະຫຼຸບຂໍ້ຕົກລົງ

ra. Kelian lan Panyarikan Daha Truna;



ຍື່ນນີ້ມີພື້ນທີ່ສາມາດເຮັດໜ້າທີ່ພາກພື້ນທີ່ໄດ້

panyapsap, majeng ring sang mawicara sajeroning Desa Adat;

ນາຍສາມາດຮຽນຮ້າງສາມັດທະນາລາຍໄດ້

ra. Maka duta matemuan bawos ring sang sapa sira ugi.

ຕາມຈຸດປາຍສິດທິສາມາດປະກອບສ່ວນຕໍ່ພັດທະນາສາມັດທະນາລາຍໄດ້

(2) Swadarmaning soang-soang Prajuru Desa Adat lan Prajuru Pangeromba manut pararem.

ບາດກ້າຍເປັນຕົ້ນ

Pawos 39

ບາດກ້າຍເປັນຕົ້ນຮຽນສາມັດທະນາລາຍໄດ້

Patias utawi olih-olihan Prajuru Desa Adat luwire:

ນາຍສາມາດຮຽນສາມັດທະນາລາຍໄດ້ຮຽນສາມັດທະນາລາຍໄດ້ຮຽນສາມັດທະນາລາຍໄດ້

ha. Sinalih tunggil patias utawi olih-olihi Bandesa, Prajuru Adat, Prajuru Pangeromba,

ບາດກ້າຍເປັນຕົ້ນຮຽນສາມັດທະນາລາຍໄດ້

Pamngku Khayangan Tiga, Khayangan Desa lan Pamangku luput rerampen, Pamangku

ບາດກ້າຍເປັນຕົ້ນຮຽນສາມັດທະນາລາຍໄດ້

kasinoman arah, kasinoman karya/wali, urunan jinah utawi artha brana keni

ບາດກ້າຍເປັນຕົ້ນຮຽນສາມັດທະນາລາຍໄດ້

sekadi patut.

ນາຍສາມາດຮຽນສາມັດທະນາລາຍໄດ້

na. Patias utawi olih-olihi siosan manut pararem.

ບາດກ້າຍເປັນຕົ້ນ

Pawos 40

ບາດກ້າຍເປັນຕົ້ນຮຽນສາມັດທະນາລາຍໄດ້

(1) Prajuru Desa Adat lan Prajuru Pengeromba kagentosin riantukan:

ນາຍສາມາດຮຽນສາມັດທະນາລາຍໄດ້

ha. Seda;

ນາຍສາມາດຮຽນສາມັດທະນາລາຍໄດ້

na. Kacipakan utawi Balu;

ນາຍສາມາດຮຽນສາມັດທະນາລາຍໄດ້

ca. Kanorayang dawning iwang pamargi utawi nilar sesananing Prajuru, bacakan iwang





na. ngerincikang pewangunan Desa Adat

ສາມາດນຳໃຊ້ກຳລັງມະນຸດທຳມະດາເພື່ອບຸກຄົນສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ໃນສະຖານທີ່ທີ່ກຳລັງກຳລັງຮັບປະກັນໄດ້ຢູ່ນັ້ນ

ca. ngerincikang pengeranjinan Desa Adat miwah sane patut kabuatang nganinin pemargin Adat.

ການຍົກເລີກສິ່ງທີ່ບໍ່ເໝາະສົມກັບຄວາມສະຫງວນຮັບປະກັນຂອງສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

ra. masa ayahan Sabha Desa Adat sapisanan sinarengan ring masa ayahan Prajuru Desa Adat.

ຊາວບ້ານສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

(5). Sabha Desa sanistane 3 diri utawi langkung akehnyane gasal anut kawentenan.

໒1 ສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

(6). Sane dados kaadegang Sabha Desa luire :

ເມື່ອບໍ່ມີຄຳສັ່ງຈາກສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

ha. mawit sakeng krama desa adat tur kasungkemin antuk paruman.

ສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

na. mayusa akantunan sida ngayah tur kasungkemin antuk paruman.

ສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

ca. ngicen dharma tetimbang ring Prajuru Adat

ການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

ra. naenin dados Prajuru miwah utawi Prajuru dadia.

ສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

ka.manggala sabha desa kasudi antuk anggota melarapan musyawarah mufakat.

ສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

da. polih luput petedunan.

ບາງສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

Pawos 43

ສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

**Kerta Desa**

ການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

(1) Kerta Desa inggih punika Prajuru desa adat miwah utawi sakeng krama sane wikan ring

ເອົາເອົາເອົາສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນໂດຍການສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

tata titi kasukertan jagat anut awig-awig, pararem miwah catur dresta anggen nepasin

ບໍລິຫານເອົາເອົາສາມາດສ້າງສາຊຸມຊົນທີ່ດີໄດ້ຢູ່ນັ້ນ

wicara adat pinaka penglingsir.

ញ្ញ្យាមព្រហ្មលិខិតោទុកតាមព្រឹត្តិបត្រនិកសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

(2) Manggala Kerta Desa matunggilan pinaka pamucuk adat inggih punika Bandesa Adat.

ញ្ញ្យាមិកាសាមព្រហ្មលិខិតោទុកតាមព្រឹត្តិបត្រនិកសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

(3) Rikala manggala miwah angga kerta desa ten sida ngemargiang swadharma sangkaning

សាមិយត្តិហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

kapiambeng utawi wenten paiketan wicara tan dados sareng nepasin wicara turmaning

សាមិយត្តិហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

kagentosin pinaka manggala sakeng angga sane mayusa pinih duur.

១៤ និស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

(4) Kerta Desa kehnyane gasal anut kawentenan.

១៤ និស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

(5) Sane dados kadegang Kerta desa setios Prajuru luire :

ហា ១៤ និស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

ha. mawit sakeng krama desa adat tur kasungkemin antuk paruman.

សាមិយត្តិហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

na. kerta desa setios Prajuru adat mayusa akantunan sida ngayah.

សាមិយត្តិហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

ca. uning ngemargiang swadharma nepasin wicara sareng Prajuru Adat

ហា ១៤ និស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

ra. naenin dados Prajuru Adat miwah utawi Prajuru dadia.

សាមិយត្តិហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

ka.uning nepasin wicara ngardi kasukertan jagat medasar awig-awig,pararem miwah catur dresta.

ហា ១៤ និស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

da. polih luput petedunan.

ហា ១៤ និស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

ta. tata titi nepasin wicara medasar uger-uger panepas wicara miwah pararem.

បញ្ចប់ ១៣១

**Palet 4**

ហិរ្វិក្រិប្រនិកោកោត្រាធមោធា

**Indik Kukul**

ហា ១៤ និស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធានិស្សិតិសាមយូស្ត្រាហ្វិក្រិប្រនិកោកោត្រាធមោធា ។

Pawos 44









(1) Ri sajeroning paruman lan pasangkepan Desa Adat patut nyobyahang pamargin Adat luwire;  
ທາງຍຸຕຽກສູງກຽບກຽບຄຳສັ່ງສຳຄັນທາງກົດໝາຍສຳຄັນທາງກຽມກຽມຕາມຄຳສັ່ງສຳຄັນທາງກຽມກຽມ

ha. Munjuk lungsur pakraman, sulur artha berana, rarincikn prajuru nganinin usaha  
ຕາມຄຳສັ່ງສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ  
ngalimbakang Desa Adat kapungkur, saha wicara adat saha pamutusan lan sane siosan;  
ຄຳສັ່ງສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

na. Pidabdab Prajuru nganinin usaha ngalimbakang desa adat kapungkur;  
ສາມາດກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

ca. Nyobyahang sahanan wicara adat saha pamutusan lan sane tiosan.

ສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

(2) Sahanan sasobyahan ring ajeng patut katiwakin pamutus paruman;

ສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

(3) Pamutus paruman/pasangkepan utawi pasuara Desa Adat kasurat ring pararem, sane patut  
ຍຸຕຽກສູງກຽບກຽບຄຳສັ່ງສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

masstikayang pamargin desa Adat maka sepat siku-siku pamatut ngelaksanayang awig-awig;

ສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

(4) Pamutus paruman/sangkepan lan pasuara sinanggeh pararem tan patut matinjakan/tungkas ring  
ສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

daging awig-awig. Prade wenten daging pararem lan pasuara tan anut/tungkas ring daging  
ສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

awig-awig, sane patut kamargiang wantah daging awig-awig.

ພາສາສາສາ

**SAD SARGAH**

ທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

**TATA PEMERINTAHAN UTAWI**

ຕາມຄຳສັ່ງສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

**NGINDIKANG DESA ADAT**

ບາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

Pawos 49

ສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

(1) Tata Pemerintahan Desa Adat inggih punika Kelembagaan Pemerintahan Desa Adatlan Sabha Pamutus.

ສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມສຳຄັນທາງກຽມກຽມ

(2) Kelembagaan Pemerintahan Desa Adat sekadi ring ajeng wiwit(1) luire:

ហ្ន៎ប្រជុំរាជការខេត្ត

ha. Prajuru Desa Adat;

គ្រឹះស្ថានរាជការខេត្ត

na. Sabha Desa Adat;

ស្ថាប័នរាជការខេត្ត

ca. Kerta Desa Adat;

រាជការខេត្ត/រាជការស្រុក

ra. Banjar Adat/Banjar Suka duka

ក្រុមសហគមន៍រាជការខេត្ត/ក្រុមសហគមន៍រាជការស្រុក

(3) Sabha Pamutus ring Desa Adat sekadi wiwit (1) ring ajeng :

ហ្ន៎ប្រជុំមន្ត្រីខេត្ត

ha. Paruman Desa Adat;

គ្រឹះស្ថានសហគមន៍ខេត្ត

na. Pasamuhan Desa Adat;

ស្ថាប័នសហគមន៍ខេត្ត

ca. Pasangkepan Desa Adat.

រាជការសហគមន៍ស្រុក

ra. Piteges Sabha pamutus manut pararem.

បុរាណវិទ្យា

Pawos 50

ស្ថាប័នរាជការខេត្ត

**Indik Lembaga Adat**

ក្រុមសហគមន៍រាជការខេត្ត/ក្រុមសហគមន៍រាជការស្រុក

(1) Rikala ngemargiang Pemerintahan, Prajuru Desa Adat kewantu antuk Lembaga Adat tur

គ្រឹះស្ថានសហគមន៍រាជការខេត្ត

kasarengin oleh Lembaga Usaha Desa Adat

ក្រុមសហគមន៍រាជការ

(2) Lembaga Adat luire:

ហ្ន៎ប្រជុំស្ថាប័ន

ha. Paiketan Pemangku;

គ្រឹះស្ថានស្ថាប័ន

na. Paiketan Serati;

ស្ថាប័នស្ថាប័ន

ca. Paiketan Krama Werda.

រាជការ



ra. Pacalang;

គរ្យបហិសិទ្ធិមហិស្រ័យ

ka. Paiketan Krama Istri;

គរ្យបក្សនិទាសន្តម្ម

da. Panyukerta (Bankamda)

គរ្យសាមគ្រាមនាមនាម

ta. Yowana Desa Adat;

សរ្យបត្រមតិ

sa. Pasraman;

បរ្យសិកាសន្តិ

wa. Sekaa Santhi

បរ្យសិកាសាមី

la. Sekaa Baris

មរ្យសិកាសាមី

ma. Sekaa Gong

ចរ្យសិកាសាមី

ga. Sekaa Ebat

ចរ្យសិកាសាមី

ba. Sekaa Rejang

ចរ្យសិកាសិក្សាសាមី/សាមី

nga. Sekaa Sebulan/Topeng

បរ្យសិកាសាមី

pa. Sekaa Angklung

ក្រុមប្រឹក្សាសាមីសាមី

(3) Lembaga Usaha Desa Adat sekadi :

គរ្យសាមីសាមីសាមីសាមីសាមីសាមីសាមីសាមីសាមីសាមី

ha. Labda Pacingkremen Desa (LPD) utawi Lemaga Perkreditan Desa Adat

គរ្យសាមីសាមីសាមីសាមីសាមីសាមីសាមីសាមីសាមី

na. Bhaga Usaha Padruwen Desa Adat (BUPDA)

សរ្យសាមីសាមីសាមីសាមីសាមីសាមីសាមីសាមីសាមី

ca. Usaha Toya Desa miwah Toya Krama Jeruk

គរ្យសាមីសាមីសាមីសាមីសាមីសាមីសាមីសាមីសាមី

ka. Indik Lembaga Usaha Desa Adat manut pararem

បញ្ជីសាមី

Palet 7

សាមីសាមីសាមីសាមី

**Indik Padruwén Désa**

ບາງສາມີ 19 ຫ້າ

Pawos 51

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

(1) Padruwen Desa Adat Sekadi ring sor:

ບາງສາ ມາຕາສີ:

ha. Khayangan :

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

1. Pura Penataran, Puseh, Bale Agung;

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

2. Pura Dalem Setra;

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

3. Pura Catur Bhuwana;

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

4. Pura Prajapati;

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

5. Pura Dalem Pingit Jeruk;

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

6. Pura Subak Carik miwah Pura Subak Abian

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

7. Pasiraman/genah patirtan Ida Bhatara manut wawidangan khayangan soang-soang.

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

8. Dadya Dalem Kramas

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

9. Dadya Panti Gelgel

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

10. Dadya Pulasari

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

11. Dadya Bandesa Mas

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

na. Bale Banjar

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

ca. Karang Ayahan Desa 38 (telung dasa kutus) pakarangan;

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

ra. Tanah palaba Pura, carik/tegal:

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ

ແກ້ບຸກຄົນບາງສາມີ 19 ຫ້າ m2

1. Tanah palaba Pura Panataran

: 18.780 m2

- 1. Tanah palaba Pura Dalem Setra : 6.550m<sup>2</sup>
- 2. Tanah palaba Pura Dalem Pingit jeruk : 6550 m<sup>2</sup>
- ka. Setra apelebahan linggahnyane : 749m<sup>2</sup>
- da. Tanah-tanah druwen Desa siosan luwire:
  - 1. Tanah genah Pura Panataran : 1760 m<sup>2</sup>
  - 2. Tanah genah Pura Dalem Setra : 590m<sup>2</sup>
  - 3. Tanah genah Pura Prajapati : 600m<sup>2</sup>
  - 4. Tanah Genah Setra : 1200m<sup>2</sup>
  - 5. Tanah Genah Balai Banjar : 1.014m<sup>2</sup>
  - 6. Tanah Pura Dalem Pingit Jeruk lan genah wantilan : 1.000 m<sup>2</sup>
  - 7. Tanah genah Peratengan Banjar : 1200m<sup>2</sup>
  - 8. Tanah Laba dajan Setra Rauhing dauh setra kantos ke tukade.
- ta. Tanah tegalang lan carik AYDS;
- sa. Tanah Ayahan Munduk Jeruk kalih sukat soang-soang pengayah.
- wa. Lelanguan, makadi tatabuan lan ilen-ilen:
  - 1. Gong abarung
  - 2. Klentangan/angklung abarung;
  - 3. Ilen-ilen pura rejang,pendet,baris
  - 4. Lekita-lekita, luwire pilpil krama, awig-awig, pararem, nyasa lan sane siosan.

ທາງລາຍງານສິນທິທາງກຸ່ມ(໑໒໗໗໗໗໗)

la. Labda Pekriditan Desa (LPD)

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມບໍ່ສາມາດສູນລາຍງານສິນທິທາງກຸ່ມຍິນດີທາງກຸ່ມ

ma. Labda Pacingkremen Desa Adat Pura Penataran lan Labda Pacingkremen Dalem Pingit Jeruk

ທາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມ(ຂໍ້ສາກທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ)

ga. BUPDA Baga Usaha Padruwen Desa Adat (sekaa Toya Desa ngarep miwah krama Jeruk)

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມບໍ່ສາມາດສູນລາຍງານສິນທິທາງກຸ່ມຍິນດີທາງກຸ່ມ(໑໒໗໗໗໗໗) ຍາງລາຍງານສິນທິທາງກຸ່ມ

(2) Tata cara ngetangan nyujur nincapan usaha LPD pamargi manut uger-uger LPD, masesuluh  
ກິນທາງກຸ່ມທາງກຸ່ມບໍ່ສາມາດສູນລາຍງານສິນທິທາງກຸ່ມຍິນດີທາງກຸ່ມ(໑໒໗໗໗໗໗) ຍາງລາຍງານສິນທິທາງກຸ່ມ  
ring Peraturan Daerah Bali lan surat Keputusan Gubernur Bali nyumek nganinin LPD. Indik  
ເຂດສິນທິທາງກຸ່ມ(໑໒໗໗໗໗໗) ສາກທາງກຸ່ມເຂດທາງກຸ່ມ(໑໒໗໗໗໗໗) ຍາງລາຍງານສິນທິທາງກຸ່ມຍິນດີທາງກຸ່ມ  
jaminan krama ring LPD Karang Ayahan Desa sane 38 karang pangarep, indik LPD manut  
ບາບຍາງ

pararem.

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ

(3) Soang-soang druwen krama patut wenten ilikitannyane;

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ

(4) Olih-olihan Desa Adat Penganngan Kawan luwire:

ທາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ

ha. Olih-olihan saking laba pura

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ

na. Urunan Desa Adat

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ

ca. Laba sakeng LPD

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ

ra. Laba Pacingkremen soang-soang amongan

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ

ka. Paica saking Guru Wisesa

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ

da. Dana Punia tiosan, sane patut

ບາງລາຍງານສິນທິທາງກຸ່ມ

Pawos 52

ຍາງລາຍງານສິນທິທາງກຸ່ມເຂດທາງກຸ່ມຍິນດີທາງກຸ່ມ(໑໒໗໗໗໗໗) ຍາງລາຍງານສິນທິທາງກຸ່ມຍິນດີທາງກຸ່ມ

(1) Kawigunan upon-upon tanah laba pura, miwah AYDS wenang kaangen ngapahayu miwah

ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា

prabia aci ring kahyangan soang-soang amongan;

ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ា

- (2) Prajuru wenang ngetangang druwen krama saha kasobyahang nyabran pasangkepan antuk ilikita pastika;

ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ា

- (3) Tan kalugra ngadol utawi ngesahang padruweyan Desa Adat yan tan kasungkemin antuk Desa ឧទាហរណ៍ឯកសារប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា (១៤ ឯកសារ)។

Adat, yening kapurug keni pamidanda manut pararem tur katur ring sang rumawos (MDA)

ឧទាហរណ៍ឯកសារប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា

- (4) Tata cara ngetangan druwen krama sejangkepyane manut pararem

ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ា

Pawos 53

ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ា

- (1) Sane sinanggeh tanah ayahan desa gumanti tanah carik lan tegalan sane mawit wed tetamian, ឧទាហរណ៍ឯកសារប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា

maka runtutan karang Desa cihna ayahan Desa Adat ring wewidangan Desa Adat Pengiangan ឧទាហរណ៍ឯកសារប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា

Kawan sane katami maruntutan antuk nyanggra kahyangan Tiga lan Khayangan Desa.

ឧទាហរណ៍ឯកសារប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា

- (2) Tata cara ngamanggehang tur ngajegang Tanah Ayahan Desa (AYDS) Desa Adat Pengiangan ឧទាហរណ៍ឯកសារប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា

Kawan pamargine manut pararem.

ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ា

Palet 8

ហិរ៉ាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ា

Indik Pawiwahan

ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ា

Pawos 54

ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ាប៊ាហ្វូចេរ៉ា ប្រាប៊ាប៊ាអិសាប្រាប៊ាហ្វូចេរ៉ា

- (1) Pawiwahan inggih punika paiketan lanang miwah istri melarapan antuk adung pitresna tur



ហិទេតិ/ងិរុសាគរុសិបិកេតិកតិ

izin/dispensasi pengadilan

សម្រេចសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

ca. manut kecapin sastra agama Hindu tan gamia gamana

វាយតម្លៃសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

ra. Kacatet ring ring pipil krama miwah ring sang rumawos mangda polih kajantenan antuk akta perkawinan

សម្រេចសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

ka. Pawiwahan kabawos patut ri sampun kamargiang pabyakala, upacara widhi widana, tur

ការប្រារព្ធនៃប្រពៃណីសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

kaupasaksi Bandesa utawi Prajuru Desa Adat lan Prajuru Dinas ketah kabawos

ប្រធានសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

papradngan, prade kapurug, pamargi lan pamidanda manut pararem.

ប្រពៃណីសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

(5) Prade wenten wong istri mawiwaha madeg sentana rajeg prasida kamargiang tur kapastikayang manut pararem

សិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

(6) Indik pamargi ngorod sekadi kasurat ring pararem.

បញ្ជាក់សិទ្ធិស្រាវជ្រាវ

**Palet 9 Indik**

ការប្រារព្ធនៃប្រពៃណីសិទ្ធិស្រាវជ្រាវ

**Nyapihan Lan Balu**

បញ្ជាក់សិទ្ធិស្រាវជ្រាវ

Pawos 55

ការប្រារព្ធនៃប្រពៃណីសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

(1) Indik nyapian inggih punika sang palas merabian lanang utawi istri.

ការប្រារព្ធនៃប្រពៃណីសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

(2) Balu inggih punika yening silih tunggil sang merabian lanang utawi istri seda.

ការប្រារព្ធនៃប្រពៃណីសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

(3) Pawiwahan prasida palas melarapan:

ការប្រារព្ធនៃប្រពៃណីសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវសិទ្ធិស្រាវជ្រាវ

ha. palas marabian sangkaning mawiwit wicara/utawi sami arsa utawi pada lasia  
ກາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ

na. palas marabian sangkaning kapademan.

໑) ຫຼືຍາກຄວາມເຂດເຖິງກັບຄືນບໍ່ມາຍາກໂປງກຸງສຳຄັນຄືກັບຄືນ

(4) Krama Desa Adat sane pacang pasah marabian patut masadok ring Bandesa, utawi Prajuru  
ກາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ

Desa Adat lan Kelihan Dinas nganinin indik:

ບາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ

ha. Sulur sane ngawinang pasah

ກາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ

na. Saha luire kahanan rikala pasahe marabian

ສາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ

ca. Sulur pamuput pamargin pasahe

໑) ຫຼືຍາກຄວາມເຂດເຖິງກັບຄືນບໍ່ມາຍາກໂປງກຸງສຳຄັນຄືກັບຄືນ

(5) Prade sane kasadokang maderbe akta perkawinan Prajuru Adat lan Kelian Banjar Dinas  
ບາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ

patut ngindikang mangda sulur pasahe kapuputang sekala miwah niskala.

໒) ຫຼືຍາກຄວາມເຂດເຖິງກັບຄືນບໍ່ມາຍາກໂປງກຸງສຳຄັນຄືກັບຄືນ

(6) Prajuru Adat miwah Kelian Banjar Dinas prasida muputang tur nyarwakang ring Desa Adat  
ສາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ (ບາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ) ຍິບຸກຄົນ  
sasampun sang pasah marabian molihang cihna pasah sekala (anut sulur adat) miwah niskala  
ຍິບຸກຄົນສາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ

medewa saksi ring genahe merabian.

໒) ຫຼືຍາກຄວາມເຂດເຖິງກັບຄືນບໍ່ມາຍາກໂປງກຸງສຳຄັນຄືກັບຄືນ

(7) Ri sampun kasahang papasahe olih prajuru, patut kaunggahang ilikitannyane ring Desa Adat  
ຜູ້ຍາກຄວາມເຂດເຖິງກັບຄືນບໍ່ມາຍາກໂປງກຸງສຳຄັນຄືກັບຄືນ

turmaning sang ngawinang wicara pasah marabian keni pamidanda manut pararem.

໓) ຫຼືຍາກຄວາມເຂດເຖິງກັບຄືນບໍ່ມາຍາກໂປງກຸງສຳຄັນຄືກັບຄືນ

(8) Sang mapikarsa pasah marabian masadok ring Prajuru tur patut katetes, kadabdabin, tur  
ຕິບຸກຄົນສາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ (ເຂດ) ຕິບຸກຄົນສາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ (ສາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ) ກາມ  
ngicenin galah mapikayun rihin maswe 3 (tigang) sasih manut wuku 105 (satus lima) rahina  
ຍິບຸກຄົນສາມພລາກໂປງກຸງສຳຄັນຄືກັບຄືນ

mangde prasida raket malih/utawi janten pasah.



ຜູ້ປຸງກາເຈກຊາສາມີໂຕ (ເອີ້ນວ່າ) ທາເທິງບາກຽງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກປຸງກຽງສູງສູງ

(9) Prade jantos 3 (tigang) sasih anut wuku tetep kedeh nunas pasah marabiam prajuru nuntun  
ຍາກຸບສາມາຍາກຽງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກ(3)ກີບາເຮີ

mangda pasahe kapuputang rihin sekala niskala sakadi angka (4) ring ajeng.

ກ່າວເຖິງບາກຽງສາຍພົບມາຍາກເຫຼັກສູງສູງກີບາເຮີ

(10) Pah-pahan gunakaya sang pasah marabian kadi ring sor:

ບາກຽງສາຍພົບມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງສາຍພົບມາຍາກ

ha. Lanang istri polih artha gunakaya padum atega utawi pada, sakewanten gunakaya sane

ຍາກຸບສາຍພົບມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງ/ບາກຽງສາຍພົບມາຍາກ

marupa wawangunan tan wenang kabongkar, pahpahan mapangarga jinah/artha brana.

ສາຍພົບມາຍາກເຫຼັກສູງສູງສາຍພົບມາຍາກເຫຼັກສູງສູງ

na. Waris sentanane sami kapatutan sang purusa

ສາຍພົບມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງສາຍພົບມາຍາກເຫຼັກສູງສູງ

ca. Pabekel tatadan soang-soang kakuasa niri-niri

ກາຍພົບມາຍາກເຫຼັກສູງສູງສາຍພົບມາຍາກເຫຼັກສູງສູງ

ra. Warisan kakuasa antuk sang Purusa

ກ່າວເຖິງພົບມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງສາຍພົບມາຍາກເຫຼັກສູງສູງ

(11) Sang pasah marabian patut keni pamidanda manut pararem, saha danda patut katawur

ບາກຽງສາຍພົບມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງສາຍພົບມາຍາກເຫຼັກສູງສູງ

antuk sang mapikarsa pasah purusa utawi predana, sakewanten yening sami-sami antuk

ບາກຽງສາຍພົບມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງ

waneh danda katawur sareng kalih, turmaning mangda anut ring uger-uger.

ບາກຽງສາຍພົບມາຍາກເຫຼັກສູງສູງ

Pawos 56

ກ່າວເຖິງບາກຽງສາຍພົບມາຍາກເຫຼັກສູງສູງ

(1) Sang Balu kabinayang dados:

ບາກຽງສາຍພົບມາຍາກເຫຼັກສູງສູງ/ຍິນກາຍພົບມາຍາກເຫຼັກສູງສູງ

ha. Balu luh prade sane lanang/ meraga purusa seda.

ສາຍພົບມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງ/ຍິນກາຍພົບມາຍາກເຫຼັກສູງສູງ

na. Balu muani kapurusa prade sane istri/meraga pradana seda.

ກາຍພົບມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງ/ຍິນກາຍພົບມາຍາກເຫຼັກສູງສູງສາຍພົບມາຍາກເຫຼັກສູງສູງ

ra. Balu blisting truna tua utawi daa tua ten merabian polih pahan anut swadharma ayahan.

ສາຍພົບມາຍາກເຫຼັກສູງສູງສາຍພົບມາຍາກເຫຼັກສູງສູງເທິງເນີ້ນຊື່ນຸ່ງກຸສົມມາຍາກເຫຼັກສູງສູງສາຍພົບມາຍາກເຫຼັກສູງສູງ

ka. Sang balu luh nguasayang waris, guna kaya tan dados kaadol sadurung kacumponing  
ສາສິປຸກສຸງອາດິສິນຸບັດໄຕສາກສບເງື່ອນຮູ້ເຮົາສິນກເກິກສປຸກທາທາສາກສາສຸກສິນຮູ້ເຮົາ  
saking pianak utawi keluarga, sane patut tunggil saking rabine, prade okane kantun  
alit-alit.

ບາງຮາດິໂຕ໑

**Palet 10**

ບິນຊິສຸງສຸກ

**Indik Sentana**

ບາງບາສິໂຊ໑

Pawos 57

ໄຕສິນຊາບຸກສິນຮູ້ເຮົາບາງບາສິໂຊສາກສາບຸກສິນຮູ້ເຮົາບິນຊິສຸກສບບິນກສາສິໂຊ

(1) Sentana wenten kalih pawos, sane kaucap pratisentana miwah sentana paperasan.

ໄຕສິນຊາບຸກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາສາກສິນຮູ້ເຮົາບິນຊິສຸກສາສິໂຊ

(2) Pratisentana inggih punika sentana sane metu saking pawiwahan.

ໄຕສິນຊາບຸກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາສາກສິນຮູ້ເຮົາບິນຊິສຸກສາສິໂຊ

(3) Prade pawiwahan tan ngawetuang sentana kengin ngidih sentana antuk upasaksi sakala ສິນຮູ້

ບາງບາສິໂຊສາກສາບຸກສິນຮູ້ເຮົາບິນກສາສິໂຊ

niskala sane kawastanin sentana paperasan.

ໄຕສິນຊາບຸກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາສິໂຊ

(4) Prade wenten krama istri ngawetuang sentana tan mawiwaha, mangda tan kantun kawastanin

ໄຕສິນຊາບຸກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາສິໂຊ

babinjat utawi astra patut kamanggala antuk panyangaskara. Sentana sane wetu saking

ບາງບາສິໂຊສາກສາບຸກສິນຮູ້ເຮົາບິນກສາສິໂຊສາກສາບຸກສິນຮູ້ເຮົາບິນກສາສິໂຊ

pawiwahan punika, prade tan wenten ngangkenin tan polih pahan waris wantah polih genah

ໄຕສິນຊາບຸກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາ

jenek ring kepatutan biangnyane.

ໄຕສິນຊາບຸກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາສິໂຊ

(5) Sentana rajeg inggih punika, pratisentana wadon sane kemanggehang purusa

ໄຕສິນຊາບຸກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາສິໂຊ

(6) Sang sane kaarsayang sentana rajeg inucap wiwit 5 puniki inggih punika

ໄຕສິນຊາບຸກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາກສິນຮູ້ເຮົາບິນຊິສຸກສາສິໂຊ

ha. Pratisentana wadon tunggal utawi silih sinunggil pratisentana wadon.

គាសាឈ្មួញធីតាហិហាហាសាស្រីសិវ្វិកាប្បវេណី

na. sampun kemanggehang dados pratisentana purusa

សាស្រីសិវ្វិកាប្បវេណី/ក្រីក្រសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

ca. pawiwahan nyeburin/nyentana, kautamayang antuk jatma sane ma agama Hindu, utawi

ទេវតាសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

jatma sane meagama tiosan sane sampun ngalaksanayang pamarisuda raga utawi sudiwadani.

ហាសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

ra. Sane manggeh sentana rajeg patut masadok ring Prajuru Desa Adat lan Prajuru Dinas

ទេវតាសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

tur kemargiang upacara saha kasobyahang ring krama.

ហាសាស្រីសិវ្វិកាប្បវេណី

Pawos 58

ក្រីក្រសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

- (1) Prade wenten krama Desa Adat ngidih utawi meras sentana, patut matur uning ring Prajuru ហាសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

Desa Adat lan kelihan Dinas, sanistane asasih sadurung kamargiang upacara pamerasan.

ក្រីក្រសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

- (2) Selanturnyane Prajuru Desa Adat lan Kelian Banjar Dinas nyobyahang ring karma Desa ហាសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

Adat awuku (7 rahina) saking atur piuning sang sane ngidih sentana.

ក្រីក្រសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

- (3) Prade wenten keluarga utawi semetonan rumasa tan anut utawi nungkasin indik pamerasa ហាសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

inucap, sang nungkasin patut nyadokang ring Bandesa masengker 14 (pat belas) rahina

សាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

sasampun kasobyahan oleh Prajuru ring krama Desa Adat.

សាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

- (4) Sesampun kalih wuku (14 rahina) Prajuru nyobyahang, nanging tan wenten atur piuning ហាសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណីសាស្រីសិវ្វិកាប្បវេណី

saking warga Desa Adat miwah kuluwarga manut silsilah pacang nungkasin, samaliha sang

ឆ្លើយតបនឹងការស្នើសុំរបស់ពលរដ្ឋ/មន្ត្រីរដ្ឋបាល

keperas maagama Hindu, Bandesa wenang ngarawuhang rig sang ngidih/meras sentana, saha  
ព្រឹត្តិការណ៍ប្រកបដោយសុភមង្គលនៃសាសនាហិណ្ឌូ

ngicening pamargi tur pasayuban mangda indik pamargi pamerasan kangkat kamargiang.

ឲ្យប្រកបដោយសុភមង្គលនៃការងារសាធារណៈ

(5) Pamargi pamerasan mangdane jangkep ngawentenang upasaksi sakala niskala.

សម្រាប់ការងារសាធារណៈទាំងមូល

(6) Sasampun pamargi pamerasan puput, Bandesa patut nyobyahang ring krama desa Adat, nuju

ការងារសាធារណៈសាមញ្ញក្នុងសង្កាត់

rahina saniscara kliwon sasampun upacara pamerasan, nganinin upacara pamerasan sampun  
puput tur janten.

សម្រាប់ការងារសាធារណៈ

(7) Sane patut kaperas angge sentana sekadi ring sor:

ហេតុអ្វីហើយ?

ha. Jatma maagama Hindu

គ្រឹះស្ថានសាសនាហិណ្ឌូ (មន្ត្រីសាសនា/ស្រីសាសនា) ឬមន្ត្រីសាសនា

na. kuluwarga sakeng purusa ngunggahang (rerama purusa ngantos pekak/kumpi) prade tan  
wenten.

ឈ្មោះសាសនាសមាជិក (មន្ត្រីសាសនា/មន្ត្រីសាសនា) ឬមន្ត្រីសាសនា

ca. saking purusa kasamping (misan, mindon lan ponakan lanang), prade tan wenten.

ឈ្មោះសាសនាសមាជិក (មន្ត្រីសាសនា/មន្ត្រីសាសនា) ឬមន្ត្រីសាសនា

ra. saking kuluwarga pradana ngungguhang rerama pradana ngatos nini/kumpi, prade tan  
wenten.

គ្រឹះស្ថានសាសនាសមាជិក (មន្ត្រីសាសនា/មន្ត្រីសាសនា) ឬមន្ត្រីសាសនា

ka. Saking kuluwarga pradana kasamping (misan, mindon, lan ponakan pradana), yan taler  
ten wenten.

ឈ្មោះសាសនាសមាជិក (មន្ត្រីសាសនា/មន្ត្រីសាសនា) ឬមន្ត្រីសាសនា

da. Saking keluarga sane pilih nampek manut silsilah, yen taler ten wenten.

ហេតុអ្វីហើយ? ឈ្មោះសាសនាសមាជិក (មន្ត្រីសាសនា/មន្ត្រីសាសនា) ឬមន្ត្រីសាសនា

ta. Saking kuluwarga tunggil kawitan yan taler ten wenten.

ឈ្មោះសាសនាសមាជិក (មន្ត្រីសាសនា/មន្ត្រីសាសនា) ឬមន្ត្រីសាសនា

sa. Saking Kuluwarga sakama-kama (sakeng kayun)

សម្រាប់ការងារសាធារណៈ

(8) Paperasan sane kapatutan ri sampun maka cihna:



ca. Swadharma lan swadikara.

ບາງສາມີ 160

Pawos 60

ທາງບາງສາມີ 160

(1) Ahli waris luwire;

ທາງບາງສາມີ 160

ha. Pratisentana Purusa;

ທາງບາງສາມີ 160

na. Pratisentana Pradana;

ທາງບາງສາມີ 160

ca. Sentana paperasan lanang utawi wadon.

ທາງບາງສາມີ 160

(2) Prade tan wenten, sakadi ring wiwit 1 ring ajeng , sinangeh ahli waris:

ທາງບາງສາມີ 160

ha. Sang purusa pernah ngunggahang, rerama lanang ngantos pekak/kumpi;

ທາງບາງສາມີ 160

na. Sang purusa pernah kesamping makadi misan, mindon miwah keponakan lanang;

ທາງບາງສາມີ 160

ca. Yening tan wenten sakadi ajeng (wiwit 2 ha miwah wiwit 2 na ) pawos puniki, karereh

ທາງບາງສາມີ 160

turunan pradana pernah ngunggahang (rerama pradana miwah niang/kumpi), turunan

ທາງບາງສາມີ 160

pradana pernah kesamping (misan, mindon, ponakan pradana);

ທາງບາງສາມີ 160

ra. Yening naler tan wenten kaangkat saking kuluwarga tunggil kawitan;

ທາງບາງສາມີ 160

ka. Yening taler tan wenten kaangkat sakama-kama/sakeng kayun.

ບາງສາມີ 161

Pawos 61

ສູດສາມີ 161

Swadarmaning ahli waris patut:



සෑ මිත්‍ර කපටි මාස ගණනට වඩා වැඩි වූ විට පවා කැප කළ හැකි බව පෙනේ.

ca. sentana paperasan polih pahan sakadi patut sakeng sang meras.

පුද්ගලිකව පවතින සුළු පණිවිඩයක් සඳහා වූ පුද්ගලිකව පවතින සුළු පණිවිඩයක්.

(3). Boya ahli waris kengin muponin hasil manut dudonan, luire:

සෑ මිත්‍ර කපටි මාස ගණනට වඩා වැඩි වූ විට පවා කැප කළ හැකි බව පෙනේ.

ha. Sentana luh, sane durung kesah mawiwaha;

පහත පිටුව  
Pawos 63

පුද්ගලිකව පවතින සුළු පණිවිඩයක් සඳහා වූ පුද්ගලිකව පවතින සුළු පණිවිඩයක්.

(1) Prade ri sajeroning pakuluwargan wenten ahli waris langkung ring adiri patut:

සෑ මිත්‍ර කපටි මාස ගණනට වඩා වැඩි වූ විට පවා කැප කළ හැකි බව පෙනේ.

ha. Kewetenang paigum indik peduman waris inucap;

කැප කළ හැකි බව පෙනේ. මෙහි පිටුව/පුද්ගලිකව පවතින සුළු පණිවිඩයක්.

na. yan tan prasida katunasang tatimbang ring Bandesa/Prajuru Adat;

සෑ මිත්‍ර කපටි මාස ගණනට වඩා වැඩි වූ විට පවා කැප කළ හැකි බව පෙනේ.

ca. prade taler tan wenten cumpu ring panepas prajuru desa/kerta desa anut paruman patut

කැප කළ හැකි බව පෙනේ. මෙහි පිටුව/පුද්ගලිකව පවතින සුළු පණිවිඩයක්.

kadauhang ring MDA Kecamatan utawi MDA Kabupaten kantos MDA Provinsi Bali

පුද්ගලිකව පවතින සුළු පණිවිඩයක් සඳහා වූ පුද්ගලිකව පවතින සුළු පණිවිඩයක්.

(2) Pradé karang inucap kapuputan, patut Bandesa, Prajuru Desa nimbakang ring:

සෑ මිත්‍ර කපටි මාස ගණනට වඩා වැඩි වූ විට පවා කැප කළ හැකි බව පෙනේ.

ha. Sang sinanggeh ahli waris manut pawos 60 wiwit 1 lan 2;

කැප කළ හැකි බව පෙනේ. මෙහි පිටුව/පුද්ගලිකව පවතින සුළු පණිවිඩයක්.

na. sang kengin anggen sentana anut pawos 58 wiwit 7;

සෑ මිත්‍ර කපටි මාස ගණනට වඩා වැඩි වූ විට පවා කැප කළ හැකි බව පෙනේ.

ca. Prade taler tan wenten cumpu ring panepas Bandesa lan Prajuru Desa kengin katuntasang

මිත්‍ර කපටි මාස ගණනට වඩා වැඩි වූ විට පවා කැප කළ හැකි බව පෙනේ.

ring sang rumawos MDA Kecamatan utawi MDA Kabupaten kantos MDA Provinsi Bali.

සප්තමාහ් සර්ග්

SAPTAMAH SARGAH



សូត្រចេតនាបញ្ចេសនា

SUKRETA TATA PALEMAHAN

បញ្ចេសនា

Palet 1

ការងារចំណែកសំណើសុំដីបង្កើន

Karang, Tegal, Carik, miwah Sétra

បញ្ចេសនា ១៤៣

Pawos 64

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(1). Pekarangan Desa miwah ayahan Désa Adat sane kagenahin paumahan soang- soang krama  
ក្រុមប្រឹក្សាភិបាលស្រុក និងមន្ត្រីមូលដ្ឋានស្រុក ( មន្ត្រីចំណុះស្រុក )

Désa ngarep mepek lan krama désa ngarep semadé akéhnyané 38 (telung dasa Kutus)  
បញ្ជាក់ស្រុក និងមន្ត្រីមូលដ្ឋានស្រុក និងមន្ត្រីមូលដ្ឋានស្រុក

pakarangan, manut dresta wantah paweweh Désa Adat maka cihna wala ayahan Désa.

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(2). Sahanan karang Désa patut:

ហា ហេតុអ្វីបានជាស្រុក និងមន្ត្រីមូលដ្ឋានស្រុក

ha. Tan wenang kaadol utawi kasepih

គា ហេតុអ្វីបានជាស្រុក និងមន្ត្រីមូលដ្ឋានស្រុក និងមន្ត្រីមូលដ្ឋានស្រុក

na. Tan dados kasertifikatang dados druwe soang- soang lan sapanunggilnya

នា បញ្ជាក់ស្រុក និងមន្ត្រីមូលដ្ឋានស្រុក និងមន្ត្រីមូលដ្ឋានស្រុក

ca. Pastika wénten wates ipun nyatur Désa mangda trepti tur asri.

ចា បញ្ជាក់ស្រុក និងមន្ត្រីមូលដ្ឋានស្រុក និងមន្ត្រីមូលដ្ឋានស្រុក

ra. Mapamedal ka rurung, tan wenang kabebeng, pradé wénten kabebeng patut  
កាការងារ បញ្ជាក់ស្រុក និងមន្ត្រីមូលដ្ឋានស្រុក និងមន្ត្រីមូលដ្ឋានស្រុក

គា ការងារកសិកម្ម និងនេសាទស្រុក និងមន្ត្រីមូលដ្ឋានស្រុក

ka. Karang sane tan kegenahin antuk sang ngayahang kawastanin karang suwung.

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(3). Saluiring karang paumahan patut kakaryanang song mbah manut lebahing banyu ring désa  
kala patra.

ស្រុក និងមន្ត្រីមូលដ្ឋានស្រុក

(4). Ring karang tan wenang:

ហ៊ុន ក្រីក្រ អូក្រែង ក្រីក្រ ក្រីក្រ

ha. Nanem utawi nunjel sawa.

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

na. Tan wenang makta utawi ngenahang sané sinanggeh ngaletihin pakarangan,

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

bilih- bilih kaletehane ngalimbak kadésa Adat, pradé kapurug keni pamidanda manut pararem.

ឱ ប្រជាជន គ្រប់គ្នា ត្រូវ អនុវត្ត តាម បទប្បញ្ញត្តិ

(5). Sahanan pakarangan Désa magaleng kaluan;

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

na.mapamedal karurung utawi ka marginé;

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

ca.wenang kawéhin song mbah utawi panguras toya; miwah

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

ra.kawigunayang saha tan ngawinang kaduhkitan.

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

(6). Wates karang nepi margi utawi ulu, utawi tanpa panyanding, patut kadabdabin olih sang

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

adruwé karang, tur tan kangkat ngalah-alah. Pradé mabukti nglah-alah, patut katiwakin

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

pamidanda manut Pararem, minakadi:

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

ha. ngwaliang tanah sané kalahlahin

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

na.ngwéhin prabéya sakadi patut;

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

ca. yan sané kalahlahin marupa genah sané suci, krama inucap keni pamidanda

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

panyangaskara caru manca sata tur pangingkup karang.

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

Pawos 65

ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ ក្រីក្រ

(1) Sané sinanggeh tanah ayahan Désa gumanti tanah carik lan tegal sané mawit wed tetamian,

ຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາມາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ  
maka tuntutan karang désa cihna ayahan Désa Adat ring wewidangan Désa Adat  
ບົດຮຽນກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ

Pengiangan Kawan sane katami maruntutan antuk ngemong Kahyangan Tiga lan Kahyangan Désa.

ຕາມກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ

(2) Tanah ayahan Désa (AYDS) dados kaadol utawi kasukserah ring jatma tios, yening jatma  
ທິດສະດີທາງກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ  
inucap maagama Hindu turmaning kayun tedun makrama Désa ngarep/samadé, utawi  
pangecog.

ທາມກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ  
ha. Yan kaadol utawi kasukserahang sami, sane numbas utawi nerima patut ngayahang  
ຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ

makrama Désa ngarep mepek utawi mamungkul saha sang ngadol tan ngayahang.  
ທາມກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ

na. Yan kaadol, kasepih, kaibah, kapakidhang miwah sapanunggalannya apahan utawi manut  
ບາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ  
pahan sane munggah ring sertifikat, sang numbas/sang nerima patut makrama Désa  
ສາມາດ/ບາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ

samadé /pangecog, sang ngarep tetep ngayahang makrama Désa ngarep mepek.  
ທາມກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ

ca. Sang pengayah mepek ngelipetin ayahan sane naanin kaadol utawi kasepih kaibah lan  
ສາມາດຮັບກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ  
sapanunggilnya yening tunggal ayahan nenten malih keni ayahan semade wantah  
kawastanin nebus.

ຕາມກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ

(3) Sang ngadol patut ingkup ring kulawarga sami sané patut ngawaris lan sauninga lan  
ສາມາດຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ  
kacumponin olih krama Désa ngarep. Sadurung asapunika nenten dados kaadol yadiastun  
ສາມາດຮັບກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ  
sampun munggah sertifikat hak milik soang-soang, prade kapurug olih sang ngadol utawi  
ຕາມກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາຍາກຸຣູຮຸກຮ້ງກຸດທະລິມະຍາ

Bandésa keni pamidanda manut pararem.



ນິມຍງຊຸບກ່າງສາມາດສາລິກິຕາງຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

risampun kawara tur kasadokang ring Bandésa, wenang kadanda manut pararem, saha  
ທິງຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

tembok punika kagubar utawi sanistané mangda kakaryanang abangan.

ຕາຍຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

- (3) Tan kapatutang ngawangun wangunan permanén ngalangkungin pekarangan miwah got  
ບາກກາຍຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

pakarangan ring ajeng, prade kapurug keni pamatut/pamidanda indik bangunan permanen  
manut pararem.

ບາຍຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

Palet 3

ນິມຍງຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

Indik Wewalungan

ບາຍຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

Pawos 68

ນິມຍງຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

- (1) Sang sinanggeh wewalungan inggih punika buron suku pat saking bawi ngagengang.

ຕາຍຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

- (2) Sahanan krama Désa Adat Pengiangnan Kawan sané miara wewalungan patut sayaga niténin,

ນິມຍງຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

negul utawi nglogor mangda tan ngrusakin karang, pabyanan krama tiosan, bilih bilih

ຕາຍຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

ngantos ngeranjing utawi ngeletehin kahyangan. Pradé wénten ngléb turmaning ngarusak

ຕາຍຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

barang utawi paabyanan, patut kawara ring sang madruwe wewalungan, lantur kasadokang

ນິມຍງຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

ring Bandésa mangda kakaninin pamidanda tur maselangin karusakan barang utawi

ບາຍຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

paabyanan, saha ageng alit pamidanda manut pararem.

ຕາຍຊຸບກ່າງສາລາຍຊຸທາຍີ່ທິສາລາຍຊຸທາຍາກມູຢີ່ມາ

- (3) Raja brana pamidanda sane katur ke Désa Adat.

ບາງໂຮງ  
**Palet 4**  
 ບົດສຳລັບການສຶກສາ  
**Indik Kakayonan**  
 ບາງໂຮງ  
 Pawos 69

ບາງໂຮງທີ່ບົດບາງໂຮງສຳລັບການສຶກສາສາມາດໃຊ້ເປັນສຳນັກງານສຳລັບການສຶກສາ (ສຳນັກງານ

- (1) Ngawit nandur pepayonan, tanem tuwuh ring tegal utawi carik patut adepa agung (sawetara ບາງໂຮງທີ່) ທີ່ຈຳນວນທີ່ສຳລັບບົດບາງໂຮງສຳລັບການສຶກສາ (ຜູ້ທີ່ມີມາດຕະຖານສຳລັບການສຶກສາ  
 1,5 meter) ngajeroang saking wates, prade jantos ngliwat wates patut kasepat gantungin, ບາງໂຮງສຳລັບການສຶກສາທີ່ສຳລັບບົດບາງໂຮງສຳລັບການສຶກສາ  
 prade kapurug, ken i pamidanda manut pararem.

ບາງໂຮງທີ່ບົດບາງໂຮງສຳລັບການສຶກສາສາມາດໃຊ້ເປັນສຳນັກງານສຳລັບການສຶກສາ

- (2) Ngawit nandur pepayonan, tanem tuwuh ring tlajakan pakarangan miwah pondok patut ບົດບາງໂຮງທີ່ (ບາງໂຮງທີ່) ທີ່ມີມາດຕະຖານສຳລັບການສຶກສາ/ບາງໂຮງສຳລັບການສຶກສາທີ່ສຳລັບບົດບາງໂຮງສຳລັບການສຶກສາ  
 limolas (15) meter saking wates pakarangan/pondok , prade kapurug ken i pamidanda manut pararem.

ບາງໂຮງສຳລັບບົດບາງໂຮງສຳລັບການສຶກສາສາມາດໃຊ້ເປັນສຳນັກງານສຳລັບການສຶກສາ

- (3) Prade pageh wates bebaledan ngangge pepayonan tanem tuwuh patut kapunggul tur tegehnyané ບາງໂຮງສຳລັບການສຶກສາທີ່ສຳລັບບົດບາງໂຮງສຳລັບການສຶກສາ  
 tan dados langkung ring 3 (tigang) meter.

ບາງໂຮງທີ່ບົດບາງໂຮງສຳລັບການສຶກສາສາມາດໃຊ້ເປັນສຳນັກງານສຳລັບການສຶກສາ

- (4) yening pepayonan ngungkulin, samaliha mawastu mayanin kapisaga patut kawara antuk ບາງໂຮງທີ່ທີ່ບົດບາງໂຮງສຳລັບການສຶກສາທີ່ສຳລັບບົດບາງໂຮງສຳລັບການສຶກສາ  
 paiguman ring ajeng prasida sang nruwenang wit ngrebah utawi notor.

ບາງໂຮງສຳລັບການສຶກສາສາມາດໃຊ້ເປັນສຳນັກງານສຳລັບການສຶກສາ

- (5) Pradé sampun kawara taler taan wénten utsaha sang nruenang wit, sang rumasa ບາງໂຮງທີ່ທີ່ບົດບາງໂຮງສຳລັບການສຶກສາທີ່ສຳລັບບົດບາງໂຮງສຳລັບການສຶກສາ  
 katetehan/kajerihan wenang masadok ring Bandésa, tur risampun kaparitatas kalugra ບົດບາງໂຮງທີ່ທີ່ສຳລັບການສຶກສາ  
 ngicalang wit inucap.

ບາງໂຮງທີ່ທີ່ສຳລັບການສຶກສາສາມາດໃຊ້ເປັນສຳນັກງານສຳລັບການສຶກສາ







(12) Sang sapa sira ugi piwal utawi mamurug tan nganutin nyangra karesikan wewidangan  
 គាត់តែតែគាត់មិនគ្រប់គ្រងទេ  
 kakeninin pamidanda manut pabuat.

**ឧប្បត្តិសាស្ត្រ**  
**ASTAMA SARGAH**  
 ចំណាត់ការប្រយោជន៍  
**WICARA, BHAYA, DUSTA, LAN PAMIDANDA**  
**បញ្ជី**  
**Palet**  
 ហិក្ខុសិទ្ធិសាស្ត្រ  
**Indik Wicara**  
 បទប្បញ្ញត្តិ  
 Pawos 71

ក្រុមប្រឹក្សាភិបាលសិទ្ធិសាស្ត្រស្រុកត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការសិទ្ធិសាស្ត្រ។

(1) Sane wenang maosin wicara ring Désa Adat inggih punika Kerta Desa Adat anut pawos 43.  
 ក្រុមប្រឹក្សាភិបាលសិទ្ធិសាស្ត្រស្រុកត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការសិទ្ធិសាស្ត្រ

(2) Pupulan Putusan wicara sakeng Kerta Désa katur ring Bandesa/Prajuru Désa Adat tur  
 គាត់ត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការសិទ្ធិសាស្ត្រ

katunasang pamutus ring paruman dados kaputusan Desa Adat.

ក្រុមប្រឹក្សាភិបាលសិទ្ធិសាស្ត្រស្រុកត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការសិទ្ធិសាស្ត្រ

(3) Prade pamutus paruman Krama Désa Adat tan kacumponin, kengin katunasang ring sang  
 ក្រុមប្រឹក្សាភិបាលសិទ្ធិសាស្ត្រស្រុកត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការសិទ្ធិសាស្ត្រ

rumawos (MDA) anut undagan).

ក្រុមប្រឹក្សាភិបាលសិទ្ធិសាស្ត្រស្រុកត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការសិទ្ធិសាស្ត្រ

(4) Pradé wicara sakadi inucap ring angka (3) silih tunggil sang mawicara nénten nerima  
 បទប្បញ្ញត្តិសិទ្ធិសាស្ត្រស្រុកត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការសិទ្ធិសាស្ត្រ

pamutus ring Kerta Désa anut paruman wenang katunasang pamuceh ring Majelis Désa Adat  
 ក្រុមប្រឹក្សាភិបាលសិទ្ធិសាស្ត្រស្រុកត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការសិទ្ធិសាស្ត្រ

(MDA) manut undagan.

ក្រុមប្រឹក្សាភិបាលសិទ្ធិសាស្ត្រស្រុកត្រូវតែទទួលបានការអនុញ្ញាតពីគណៈកម្មាធិការសិទ្ធិសាស្ត្រ

(5) Indik tata titi nepasin Wicara kasurat ring Pararem Panepas Wicara.



ka. Duracara ring Agama (wicara sané nénten manut ring ajah Agama)

ආඥා විධිවිධාන සම්පූර්ණ වශයෙන්ම අනුගමනය කළ යුතු වන බවට අවධානය යොමු කළ යුතුය.

da. Indik Rabies yening wenten sane miara asu patut katitenin mangda mepaksin. Prade ten

එවැනි අවස්ථාවකදී මිනිසුන්ගේ ජීවිතයට හානි සිදුවීමට ඇති අවදානම අවම කිරීම සඳහා අනුගමනය කළ යුතුය.

mepaksin antuk tleman sang miara utawi sang nuwenang, pet prade wenten sane kasegut

එවැනි අවස්ථාවකදී මිනිසුන්ගේ ජීවිතයට හානි සිදුවීමට ඇති අවදානම අවම කිරීම සඳහා අනුගමනය කළ යුතුය.

ngawinang baya, sang madrebe asu patut keni prebea nambanin kantos waras yening kantos

කුඩා වයසේ පවතින ළමයින්ගේ ජීවිතයට හානි සිදුවීමට ඇති අවදානම අවම කිරීම සඳහා අනුගමනය කළ යුතුය.

lampus sang baya inucap sang maduwe asu sane nyegut keni prebeya melebonang.

කුඩා වයසේ පවතින ළමයින්ගේ ජීවිතයට හානි සිදුවීමට ඇති අවදානම අවම කිරීම සඳහා අනුගමනය කළ යුතුය.

ලිපි මාරු කිරීමේදී මුද්‍රණය කළ පිටපතක් භාවිතා කළ යුතුය.

(2) Sinalih tunggil krama Desa Adat uning wenten panca bhaya, patut digelis matur ring prajuru,

සහතික කර ගත යුතුය.

saha nepak kulkul bulus.

ලිපි මාරු කිරීමේදී මුද්‍රණය කළ පිටපතක් භාවිතා කළ යුතුය.

(3) Krama Désa Adat sané keni panca bhaya (arta bhaya) tur pacang maseserep patut nunas pituduh

විධිමත් කළ යුතුය.

ring Bandésa.

ලිපි මාරු කිරීමේදී මුද්‍රණය කළ පිටපතක් භාවිතා කළ යුතුය.

(4) Sinalih tunggil krama yéning polih nuduk artha brana ring wawengkon Désa Adat Penganan

සහතික කර ගත යුතුය.

Kawan patut atur supéksa ring Bandésa lan Kelian Banjar Dinas.

ඉඩම් හිමිකරුවන්ගේ අයිතිවාසිකම් ආරක්ෂා කිරීම සඳහා අනුගමනය කළ යුතුය.

(5) Sang mariangken patut nyihnayang munggwing punika wantah padruennya.

ආප්ත වූ සියලුම දේ සම්පූර්ණ වශයෙන්ම ප්‍රතිපාදනය කළ යුතුය.

(6) Pradé ngantos asasih tan wenten mariangken risampun kasobyahang, artha brana inucap patut

සහතික කර ගත යුතුය.

kauningan ring sang rumaos/ngawiwenang prade ten wenten ngangken dados duwen krama.

ආවේණික වශයෙන්ම ආරක්ෂා කළ යුතුය.

(6) Pratingkahe mapailon ring dusta kabaos sroro, prade wenten krama manggihin dusta tan

සහතික කර ගත යුතුය.

kasadokang ring prajuru, kantos krama tios nyaduang, sang sroro patut keni pamidanda kadi

නිකුත් කළ යුතුය.

dandaning maling.



ບາບູຢູກວາຍາໂປຣູຢູ

pararem lan pasuara, lan dresta.

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

(3) Bacaka pamidanda luwiré:

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

ha. ayahan panukun kasisipan utawi Pengampura

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

na.Danda Artha (Dosa, urunan saha panikel-panikelnya miwah utang ring duwen krama) ສາບາວໂປຣູກວາຍາ

ca. Panyangaskara

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

ra. Rarampagan

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

ka. Kanorayang matata krama Désa Adat.

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

da. Kabancut karang miwah tanah ayahannyane

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

(4) Pamidanda sane katiwakang patut masor singgih manut ring kasisipannyane.

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

(5) Jinah utawi raja brana pamidanda ngranjing dados druen Désa Adat.

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

(6) Danda pacamil ring sang sane ngawe dura cara, masuara ghora miwah tan mabukti sane

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

kabosang anut pinunas indik wicara sejankepyane manut pararem/pasuara anut pangloktika.

ບາບາຍາໂປຣູໂປຣູ  
Pawos 75

ໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

(1). Mungging pamidanda sane katiwakang ring sahanan warga Désa Adat sane macihna ຍຸງໂປຣູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

murug, témpal ngawe duracara, piwal ring daging awig- awig, pararem lan pasuara, keni ທາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາຍິດຊູໂປຣູກວາຍາ

tatiwak pamidanda masor singgih manut kaiwangan, sajangkepyane kasurat ring pararem.



ທຽບກັບທັງສອງຜູ້ທີ່ເຮົາໄດ້ເວົ້າເຖິງກ່ອນ ກຳລັງມາຍຸກມະຫາກຳລັງ ຕາມທີ່  
tuwuh kasawenin utawi artha brana gunakaya, karampag antuk petugas sane ngarampag  
ສາມາດສ້າງຄວາມຮູ້ສຶກໄດ້ດີກວ່າອື່ນໆ ຢູ່ທີ່ນີ້

saha sang karampag sareng nyaksinin.

ກ່າວເຖິງສິ່ງທີ່ເຮົາໄດ້ເວົ້າເຖິງກ່ອນ ກຳລັງມາຍຸກມະຫາກຳລັງ ຕາມທີ່

ra. Prajuru Desa Adat sajeroning ngarampag patut sangkaning darsana becik ngambil artha  
ທຽບກັບທັງສອງຜູ້ທີ່ເຮົາໄດ້ເວົ້າເຖິງກ່ອນ ກຳລັງມາຍຸກມະຫາກຳລັງ ຕາມທີ່

utawi nyawenin artha sinanggeh rarampagan, sapangarga manut utangnyané.

ສາມາດສ້າງຄວາມຮູ້ສຶກໄດ້ດີກວ່າອື່ນໆ ຢູ່ທີ່ນີ້

ka. Artha rarampagan masengker asasih (35 rahina) patut katebus olih sang karampag, pradé tan  
ສາມາດສ້າງຄວາມຮູ້ສຶກໄດ້ດີກວ່າອື່ນໆ ຢູ່ທີ່ນີ້

katebus lintang ring waneng kangkat kalélang, pradé jinah lélangan lintang ring

ທຽບກັບທັງສອງຜູ້ທີ່ເຮົາໄດ້ເວົ້າເຖິງກ່ອນ ກຳລັງມາຍຸກມະຫາກຳລັງ ຕາມທີ່

utangnyané patut kawaliang malih ring sang karampag.

ບຸກຄົນທີ່ເຮົາໄດ້ເວົ້າເຖິງກ່ອນ ກຳລັງມາຍຸກມະຫາກຳລັງ ຕາມທີ່

(8) Tan yogya karampag:

ທຽບກັບທັງສອງຜູ້ທີ່ເຮົາໄດ້ເວົ້າເຖິງກ່ອນ ກຳລັງມາຍຸກມະຫາກຳລັງ ຕາມທີ່

ha. Harta brana sane sinanggeh suci utawi kainggiling ring Agama.

ສາມາດສ້າງຄວາມຮູ້ສຶກໄດ້ດີກວ່າອື່ນໆ ຢູ່ທີ່ນີ້

na. Harta sane prasida mademang pangupajiwa sakadi prabot pawaregan miwah genah  
pasirepan.

ບາງສາມາດສ້າງຄວາມຮູ້ສຶກໄດ້ດີກວ່າອື່ນໆ ຢູ່ທີ່ນີ້

Pawos 76

ທຽບກັບທັງສອງຜູ້ທີ່ເຮົາໄດ້ເວົ້າເຖິງກ່ອນ ກຳລັງມາຍຸກມະຫາກຳລັງ ຕາມທີ່

(1) Pradé sang pacang karampag ngewara (ngalangin) pamargin inucap mawasta sampun tan  
ທຽບກັບທັງສອງຜູ້ທີ່ເຮົາໄດ້ເວົ້າເຖິງກ່ອນ ກຳລັງມາຍຸກມະຫາກຳລັງ ຕາມທີ່

nganutin Awig- awig Desa Adat wenang karang Desa utawi ayahan Desa sané kagenahin  
ສາມາດສ້າງຄວາມຮູ້ສຶກໄດ້ດີກວ່າອື່ນໆ ຢູ່ທີ່ນີ້

kabancut antuk désa ngarep.

ທຽບກັບທັງສອງຜູ້ທີ່ເຮົາໄດ້ເວົ້າເຖິງກ່ອນ ກຳລັງມາຍຸກມະຫາກຳລັງ ຕາມທີ່

Samaliha yan wénten purun taler ngalangin paridabdab kadi ring ajeng tan wénten pamargi  
ສາມາດສ້າງຄວາມຮູ້ສຶກໄດ້ດີກວ່າອື່ນໆ ຢູ່ທີ່ນີ້

sajawaning kawaliang pipilnyané (kanorayang makrama).

ဤပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

(2) Pamidanda inucap ring ajeng buntas risampun sang kakaninin:

ဟူ၍ နှစ်ဦးစွာ ပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

ha. Nunas gong pangampura ring krama Désa adat riantukan nguak pasubaya (pararem).

နူ၍ နှစ်ဦးစွာ ပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

na. Naur pangargan panguwak pasubayane duk pacang karampag kadulurin prayascita

ပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

panyapsap kaiwangane ring Désa Adat.

အပန်းဖြေ

**NAWA SARGAH**

**ကျေးဇူးတင်ပူဇော်ခြင်း**

**NGUWAH NGUWUHIN AWIG-AWIG**

ပုဒ်မပါဝင်သည့်အခါ

Pawos 77

ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

(1) Awig- awig Désa Adat Pengiangan Kawan punika kangkat kewah-wuhin wiadin kaparipurna

ဟူ၍ နှစ်ဦးစွာ ပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

atuk paruman sane karauhin antuk 2/3 (kalih pah tiga) Krama Désa, turmaning sampun

ပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

mamargi limang warsa saking kararemin sané kakukuhan antuk sang ngawa rat.

ဤပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

(2) Pamutusing separo (1/2) langkung saking sang rawuh tedun/parum pangewenang nguwah

ဟူ၍ နှစ်ဦးစွာ ပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

nguwuhin tur maripurnayang awig- awig.

ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

(3) Awig - awig puniki pinaka unteng geguat saha suksmaning daging awig awig sané kaketus

ဟူ၍ နှစ်ဦးစွာ ပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

saking dresta adat lawas, sané sampun kasungkemin saking dumun ring Désa Adat

ဟူ၍ နှစ်ဦးစွာ ပုဒ်မပါဝင်သည့်အခါ ဤအခန်းကဏ္ဍအောက်တွင် နိဒါန်း

Pengiangan Kawan.



3) រឿងរ៉ាវនីតិវិធីនៃការដាក់ចេញនីតិវិធីសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

(4) Ring sajeroning ngamargiang awig awig puniki taler sampun kasurat pararem maka pupulan  
បញ្ជូនសារទៅ

pamutus paruman.

១) ទៅបញ្ជូនសារស្រាប់តែបញ្ជូននីតិវិធីសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

Tata wangun sasulur panyuratan awig- awig puniki masesuluh ring imba awig-awig pupulan  
បញ្ជូនសារសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា/ ១៤ មិល្បិចខាងក្រៅប្រាសាទប្រាសាទប្រាសាទ

pakéling saha katuntun tur kadabdabin antuk sang rumawos/MDA Provinsi Bali.

គោលដៅ

**DASA SARGAH**

បញ្ជូនសារ ៧៨

Pawos 78

៣) ទៅបញ្ជូននីតិវិធីសម្រាប់ការដាក់ចេញនីតិវិធីសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

(1) Awig-Awig puniki kawastanin Awig-Awig Désa Adat Pengiangn Kawan.

១) ទៅបញ្ជូននីតិវិធីសម្រាប់ការដាក់ចេញនីតិវិធីសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

Awig-Awig puniki kamargiang ngawit saking kararemin olih Krama Désa Adat Pengiangn  
នីតិវិធីសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

Kawan sajeroning Paruman Agung Désa Adat.

៣) ទៅបញ្ជូននីតិវិធីសម្រាប់ការដាក់ចេញនីតិវិធីសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

(2) Awig-Awig Désa Adat puniki manggeh tur kalaksanayang ring wewidangan Désa Adat  
បញ្ជូនសារ

Pengiangn Kawan.

៣) ទៅបញ្ជូននីតិវិធីសម្រាប់ការដាក់ចេញនីតិវិធីសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

(3) Awig-Awig Désa Adat Pengiangn Kawan sané sampun wénten riinan saking Awig-awig  
នីតិវិធីសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

puniki, kadaut tur katugesang nénten kamanggehang malih, sategepné kanggén Awig-Awig  
puniki.

១) ទៅបញ្ជូននីតិវិធីសម្រាប់ការដាក់ចេញនីតិវិធីសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

Awig-Awig Désa Adat Pengiangn Kawan puniki ngeninin sahananing Krama Désa Adat

សម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា/បញ្ជូនសារសម្រាប់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រស្រូវសាលា

saha kakuwuban/pangrobannya, miwah sahananing sane kakuwub antuk Désa Adat

បញ្ជូនសារ



ආඥාපත්‍රයක් සම්බන්ධයෙන් දැනුම් දීම

ka. Bandesa Madya Majelis Desa Adat Kabupaten Bangli;

ආඥාපත්‍රයක් සම්බන්ධයෙන් දැනුම් දීම සම්බන්ධයෙන්

da. Bandesa Agung miwah Panyarikan Agung Majelis Desa Adat Provinsi Bali.

කේ. ජයරත්න

Kelias Banjar



ආඥාපත්‍රය

I Nengah Pada

කරනේම් රිං පේංගියාං කවන්

Karanemin ring Pengiangan Kawan

පේංගියාං

Penyarikan Banjar

ආඥාපත්‍රය

I Nengah Suwarya



පේංගියාං

Petengen I



ආඥාපත්‍රය

I Wayan Arsana

පේංගියාං

Penyarikan II




ආඥාපත්‍රය

I Ketut Teja Artha

පේංගියාං

Petajuh I



ආඥාපත්‍රය

I Wayan Supadma Wibawa

පේංගියාං

Petajuh II



ආඥාපත්‍රය

I Wayan Wijaya



សហគិត្ត  
Saungga,

ក្រុមប្រឹក្សាភិបាល  
Bandesa Madya MDA

ក្រុងបាឡិកាប៊ា  
Kabupaten Bangli

ក្រុមប្រឹក្សាភិបាល  
I Ketut Kayana



ក្រុមប្រឹក្សាភិបាល  
Bandesa Aritan MDA Susut

ក្រុមប្រឹក្សាភិបាល  
I Wayan Perwira Duta



ក្រុមប្រឹក្សាភិបាល  
Bandesa Agung MDA Provinsi Bali

ក្រុមប្រឹក្សាភិបាល  
Ida Panglinsir Agung Putra Sukah...



ក្រុមប្រឹក្សាភិបាល  
Penyarikan Agung

ក្រុមប្រឹក្សាភិបាល  
Dewa Nyoman Rai Asmara Putra, SH., MH



ក្រុមប្រឹក្សាភិបាល

KACATET

ក្រុមប្រឹក្សាភិបាល  
Ring Dinas Pemajuan Masyarakat Adat Provinsi Bali

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

Tanggal : 8 November 2024

ក្រុមប្រឹក្សាភិបាល  
Regestrasi Nomor : A/0017/0301/016/03/DPMA/2024

Regestrasi Nomor : A/0017/0301/016/03/DPMA/2024